

សេចក្តីថ្លែងការណ៍ របស់ ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមអោយប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស ភី អេច អែស អ៊ឹម អ៊ឹ ចំកាត់ នាងខ្ញុំមានកិត្តិយសសូម ធ្វើបទបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ជូនចំពោះឯកឧត្តមទេសាភិបាលនៃ ធនាគារជាតិ នៃ កម្ពុជា រួមជាមួយដៃគូសំខាន់ៗ និង អតិថិជនដ៏មានតម្លៃទាំងអស់របស់ធនាគារ ។

បន្ថែមលើសពីនេះ នាងខ្ញុំសូមបង្ហាញជូននូវសមិទ្ធផលសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការ អភិវឌ្ឍន៍ សេដ្ឋកិច្ច ។ សេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យមប្រមាណ ៧% នៅក្នុងឆ្នាំ២០១៦ ហើយនឹងរំពឹងថាបន្តមានកំណើនក្នុងរង្វង់ ដដែលនេះនៅឆ្នាំ២០១៧ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោក និងនៅក្នុងតំបន់មានការប្រឈមខ្លះក៏ដោយ ។ វិស័យសំខាន់ៗ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរួមមាន វិស័យទេសចរណ៍, ពាណិជ្ជកម្ម, សំណង់ និងកាត់ដេរសំលៀកបំពាក់ ខណៈដែលវិស័យ កសិកម្មមានកំណើនយឺត ។ ទន្ទឹមនេះ ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់លើគ្របវិស័យដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការ បំពេញមុខងារនិងភារៈកិច្ចក្នុងសមាហរណកម្មអាស៊ាន ហើយជាពិសេសសំដៅដល់ការពង្រឹងម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាព ហិរញ្ញវត្ថុស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនិងនេះដែរវិស័យធនាគារដែលស្ថិតក្រោមការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នពី ធនាគារជាតិ នៃ កម្ពុជា នៅតែមាន ស្ថានភាពរឹងមាំល្អ និងមានស្ថេរភាពជាលទ្ធផលការជឿជាក់លើវិស័យធនាគារ បានបន្តកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៦ ។ ទាក់ទងនឹងទំហំប្រតិបត្តិការចំនួនប្រាក់កម្ចីផ្តល់ទៅវិស័យឯកជនក៏បានបន្តកើនឡើងផងដែរ នៅឆ្នាំ ២០១៦ នេះ ។

ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនចំពោះអតិថិជនដ៏មានតម្លៃទាំងអស់ សហការី គ្រប់គណៈគ្រប់គ្រង និង បុគ្គលិកទាំងអស់រួមទាំង ធនាគារជាតិ នៃកម្ពុជា សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងឆ្នាំ ២០១៦ នេះហើយសូមជូនពរឆ្នាំថ្មី ២០១៦ និងទទួលបានសុភមង្គល និងភាពចម្រើនរុងរឿងជារៀងរហូត ។

ជុន នៃល សី
ប្រធាន ធនាគារ

អារម្ភកថា របស់ នាយកធនាគារ

ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនរបស់យើងទាំងអស់គ្នា ចំពោះការទុកចិត្តនិង ការគាំទ្រយ៉ាងជ្រាវជ្រាវអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះដោយគ្មានការស្នាក់ស្នើរ ។

បន្ថែមលើនេះ ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារឯកទេស ភី អេច អែស អឹម អ៊ី ចំកាត់ ដែលបានខិតខំប្រឹងប្រែងធ្វើការលះបង់កម្លាំងកាយចិត្ត និងសេចក្តីក្លាហានលើការខិតខំខ្លះខ្លះ ជាមួយនិងការប្តេជ្ញាចិត្តដ៏មុតមាំ និង ភាពអំណត់អស់រយៈពេលមួយឆ្នាំកន្លងមកនេះ ។

ជាក់ស្តែងសេដ្ឋកិច្ច និងកំណើនផលិតផលសរុបរបស់ប្រទេសកម្ពុជាមានកំណើនក្នុងរវាងអត្រា ៧% នៅក្នុងឆ្នាំ ២០១៦ ទិន្នន័យនេះដូចដែលបានព្យាករណ៍ដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (WB) ហើយអត្រាកំណើននេះត្រូវបានព្យាករណ៍ថានៅរក្សានៅត្រឹមអត្រា ៧% នៅក្នុងឆ្នាំ ២០១៧ នេះ ។ ហើយកត្តាដែលនាំអោយមានការរីកចំរើន គឺពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជា ការវិនិយោគវិស័យឯកជនសម្រាប់នាំចេញទៅក្រៅប្រទេស ទេសចរណ៍ និងការរីកចំរើនលើវិស័យសំណង់ ខណៈដែលវិស័យកសិកម្មមានកំណើនយឺត ។ ហើយទន្ទឹមនឹងការរីកចំរើនដ៏លឿនលើវិស័យសេដ្ឋកិច្ចនេះបានបង្កើតការងារជាច្រើនដែលបានរួមចំណែកក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ ប្រជាជនកម្ពុជា ពីអត្រា ៤៧% នៅឆ្នាំ ១៩៩៣ មកត្រឹម អត្រា១៩.៨% ក្នុងឆ្នាំ២០១១ ដោយយោងលើឯកសាររបស់ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ។

ជាបន្ថែមទាក់ទងនឹងវិស័យសេដ្ឋកិច្ច ផ្អែកលើរបាយការណ៍របស់អ្នកវិភាគសេដ្ឋកិច្ចរបស់ IMF បានបង្ហាញថាការរីកចំរើនជាមធ្យមនៃ GDP របស់ប្រទេសកម្ពុជាចន្លោះឆ្នាំ ២០០១-២០១០ មានអត្រា ៧,៧% អត្រានេះបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឈានចូលក្នុងកំរិតប្រទេសដែលមាន GDP រីកចំរើនខ្លាំងទាំងដប់របស់ពិភពលោក ។

ជាចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ដែលបានខិតខំព្យាយាមធ្វើការងារយ៉ាងលំបាកដែលធ្វើអោយយើងឈរបានយ៉ាងរឹងមាំ ប្រកបដោយនិរន្តរភាពដ៏យូរអង្វែងជារៀងរហូត ។

ទេព សេដា
នាយកធនាគារ

មាតិកា

ទំព័រ

សេចក្តីផ្តើមការណ៍របស់ប្រធានធនាគារ

i

អារម្ភកថា របស់ នាយកធនាគារ

ii

ផ្នែកទី I

ស្ថានភាពទូទៅ

១-២

គោលនយោបាយគ្រឹះស្ថានគន្លឹះលើអភិបាលកិច្ចអាជីវកម្ម

២

រចនាសម្ព័ន្ធ

៣-៥

ផលិតផល និង សេវាកម្ម

៥-៦

ផ្នែកទី II

បេសកកម្ម និង ទស្សនៈវិស័យ

៦-៧

យុទ្ធសាស្ត្រ និង គោលនយោបាយ

៧-៩

ការតាមដានវាយតម្លៃ និង ប្រមូលបំណុល

៩-១០

ផ្នែកទី III

ទីផ្សារគោលដៅ ដែលកំណត់យក

១០

និន្នាការ និង ទំហំទីផ្សារ

១០-១១

ការប្រកួតប្រជែង

១១

ការប៉ាន់ស្មាននូវ បំណែកទីផ្សារ

១១

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១២-១៦

របាយការណ៍របស់សវនករឯករាជ្យ

១៧-១៨

តារាងតុល្យការ

១៩

របាយការណ៍លទ្ធផល

២០

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

២១

របាយការណ៍សំបូរសាច់ប្រាក់

២២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំបញ្ចប់ការិយបរិច្ឆេទ ៣១ ខែធ្នូ ឆ្នាំ២០១៦ ២១-៦៧

ធនាគារឯកទេសភី អេច អែស អឹម អឹម ចំកាត់

ផ្នែកទី I

១. ស្ថានភាពទូទៅ

ធនាគារឯកទេស ភី អេច អែស អឹម អឹម ចំកាត់ (PHSME Specialized Bank Ltd) ក្រោមអាជ្ញាប័ណ្ណលេខ ធន.០៣ ចុះថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០០៩ ដែលបានរៀបចំ បង្កើតឡើងនៅក្នុងស្រុក ចាប់ពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០១ ស្របតាមច្បាប់ និង បទបញ្ញត្តិ នានា របស់ ព្រះរាជាណាចក្រ កម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃ កម្ពុជា ជា ធនាគារឯកទេស តាមប្រកាស លេខ B7-00-05 ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០១ និង បានចាប់ផ្តើមប្រតិបត្តិការ តាំងពីពេលនោះមក ។

អាជ្ញាប័ណ្ណរបស់ធនាគារកំណត់ថា ធនាគារឯកទេស ធ្វើប្រតិបត្តិការផ្តល់ ឥណទាន ដល់ សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម និង អាជីវកម្ម ខ្នាតតូច និង ខ្នាតមធ្យម ចេញពីប្រភពដើមទុនផ្ទាល់ខ្លួន។ ធនាគារឯកទេស ភី អេច អែស អឹម អឹម ចំកាត់ គឺជាផ្នែកមួយ នៃ ធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ តំរោងផែនការ ជំនួញជាយុទ្ធសាស្ត្រ ផែនការសកម្មភាព បានដាក់ចេញដោយ ក្រុមប្រឹក្សាភិបាល។ ថ្នាក់ដឹកនាំ និង បុគ្គលិក ប្រកបដោយការហ្វឹកហ្វឺនល្អ ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ។ ធនាគារឯកទេស ភី អេច អែស អឹម អឹម ចំកាត់ ពេលនេះ និង អនាគត កំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យឥណទាន និង ហិរញ្ញវត្ថុ។

បច្ចុប្បន្ន ធនាគារកំពុងបន្តប្រតិបត្តិការ ជំរុញការផ្តល់ឥណទាន ជាមួយនឹងការប្រកួតប្រជែងនៅលើទីផ្សារ យ៉ាងពិត ប្រាកដ ដើម្បី ដើរតួនាទីសំខាន់នាំមុខគេ ក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុ។ ធនាគារកំពុងពិនិត្យលទ្ធភាព ក្នុងការបើក សាខានៅបណ្តាខេត្តផ្សេងៗ ដើម្បីពង្រីកសកម្មភាព និង មានភាពងាយស្រួលក្នុងការផ្តល់ឥណទាន ព្រោះមាន អតិថិជន ច្រើនមកពីបណ្តាខេត្តទាំងនោះ។ ផ្នែកសំខាន់នៅក្នុងផែនការជំនួញនេះ បង្ហាញអំពីរូបភាពទូទៅរបស់ធនាគារ ក្នុងអំឡុង ពេលជាងដប់ពីរឆ្នាំកន្លងមក នៅការិយាល័យ កណ្តាលរាជធានីភ្នំពេញ។

១.១- ទីតាំង និង ដើមទុនរបស់ធនាគារ

- ក្រុមហ៊ុន: ធនាគារឯកទេស ភី អេច អែស អឹម អឹម ចំកាត់
- ការិយាល័យ: អាគារលេខ៧២ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ធនាគារឯកទេសភី អេច អែស អឹម អ៊ី ចំកាត់

សកម្មភាពអាជីវកម្ម: ធ្វើប្រតិបត្តិការ ផ្តល់ ឥណទាន ដល់ សិប្បករ ពាណិជ្ជករ កសិករ និង អាជីវករ ខ្នាតតូច និង ខ្នាតមធ្យម

១.២ - ដើមទុនរបស់ធនាគារ

ឈ្មោះ	ភាគហ៊ុន
លោកស្រី ជុន នៃលលី	៥៤.២៨%
លោក ជុន ស៊ុនតាំង	៤៥.៧២%
សរុប:	១០០%

ដើមទុនចុះបញ្ជីអប្បបរមារបស់ ១០០% ត្រូវបាន អនុម័ត បង់បន្ថែមបង្រួប ដោយក្រុមប្រឹក្សាភិបាល និង ភាគទុនិក នៅក្នុងឆ្នាំ ២០១០ ស្របតាមប្រកាសលេខ ៨៧-០៨-១៩៣ ប្រក របស់ ធនាគារជាតិ នៃ កម្ពុជា ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៨ ។


ធនាគារ បានដំណើរការប្រកបដោយជោគជ័យ ក្នុងអំឡុងពេលជាងដប់ឆ្នាំ កន្លងមកហើយ។ អាស្រ័យដោយ ការចាត់ចែង ការកំណត់តំលៃ និង ការត្រួតពិនិត្យលើការអនុវត្តរបស់ធនាគារបានត្រឹមត្រូវធ្វើអោយមានការកើនឡើងនូវប្រភពដើមទុន បន្ថែមសម្រាប់ពង្រីកប្រតិបត្តិការបានមួយកម្រិតទៀត ។

២. គោលនយោបាយ គ្រឹះស្ថាន គន្លឹះលើ អភិបាល កិច្ច អាជីវ កម្ម

ដូចត្រូវបានធ្វើការគូសបញ្ជាក់ដោយ រាជរដ្ឋាភិបាលកម្ពុជា: "ឥណទាន" គឺជានូវការនាំចូលសំរាប់ ការអភិវឌ្ឍជនបទ ដែលមានតួនាទីដើម្បីបង្កើតឡើង និង ធ្វើអោយសំបូរនូវឱកាសការងារ ក៏ដូចជាការលើកកម្ពស់ផលិតកម្ម និង បង្កើតប្រាក់ ចំណូលដើម្បីអោយកិច្ចការរស់នៅ របស់ប្រជាពលរដ្ឋមានការកើនឡើង" ។ **ធនាគារឯកទេស ភី អេច អែស អឹម អ៊ី ចំកាត់** បានកំណត់ច្បាស់នូវយុទ្ធសាស្ត្ររបស់ខ្លួន និង បង្កើតឡើងនូវក្របខណ្ឌ គោលនយោបាយសំរាប់អភិបាលកិច្ចអាជីវកម្ម ដូចខាងក្រោម

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៣.១ រចនាសម្ព័ន្ធធនាគារ



៣.២ - ឯករាជ្យភាព នៃ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គឺជាអង្គការឯករាជ្យ អព្យាក្រឹត្យ ហើយនឹងមានទស្សនៈភ្នំផ្ទាល់សំរាប់ក្រុមហ៊ុន។ ក្រុមប្រឹក្សា ភិបាល បានសំរេច និង អនុវត្តកិច្ចការដោយប្រុងប្រយ័ត្នបំផុត។ សមាសភាពនៃក្រុមប្រឹក្សាភិបាល មានប្រាំរូប ។ ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេប នៃ សមាសភាពក្រុមប្រឹក្សាភិបាល ។

- ◆ លោកស្រី ជុន នៃលលី: ជាអ្នកមានភាគហ៊ុនធំជាងគេមួយ នៅក្នុងធនាគារ។ លោកស្រីមានសញ្ជាប័ត្រ បរិញ្ញាប័ត្រ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដែលចេញដោយ មហាវិទ្យាល័យជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច ពីទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។ លោកស្រី ជុន នៃលលី មានបទពិសោធន៍ ជាច្រើនឆ្នាំ ខាងផ្នែក ធនាគារ និង ហិរញ្ញវត្ថុ។

ធនាគារឯកទេសភី អេច អែស អឹម អឹ ចំកាត់

- ◆ លោក ជុន ហ៊ុនតាំង: ជាអ្នកមានភាគហ៊ុនធំលំដាប់ទីពីរ នៅក្នុងធនាគារ។ លោក មានសញ្ញាប័ត្រ បរិញ្ញាប័ត្រ គ្រប់គ្រងផ្នែកគណនេយ្យ ដែលចេញដោយមហាវិទ្យាល័យជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចពីទីក្រុង ម៉ុងត្រេអាល់ ប្រទេសកាណាដា។ លោក ជុន ហ៊ុនតាំង មានបទពិសោធន៍ជាច្រើនឆ្នាំខាងផ្នែកធនាគារ និង ហិរញ្ញវត្ថុ ។
- ◆ លោក ទេព សេដា: ជាអភិបាល និង ជានាយកធនាគារ។ លោកមានបរិញ្ញាប័ត្រ វិទ្យាសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឆ្នាំ ២០០១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន លោក ទេព សេដា មានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ លោក ទេព សេដា មានបទពិសោធន៍ជាង ១៤ឆ្នាំ ដែលមានតួនាទីជានាយកសាខា នៃ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និង ធនាគារ ។
- ◆ លោកស្រី មឿង ច័ន្ទសុវេន: ជាអភិបាល និង ជាប្រធានបេឡា។ លោកស្រី មានសញ្ញាប័ត្រ បរិញ្ញាប័ត្រ គ្រប់គ្រង ផ្នែកគណនេយ្យ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីមានបទពិសោធន៍ជាង ៣០ឆ្នាំ ផ្នែកធនាគារហើយបានធ្វើការនៅ ធនាគារឯកទេស ភី អេច អែស អឹម អឹ ជាង ១៥ឆ្នាំមកហើយ ។
- ◆ លោកបណ្ឌិត សំ សុខុម: ជាបណ្ឌិតផ្នែកច្បាប់ មកពីប្រទេសបារាំង។ លោកធ្លាប់បានធ្វើជា នាយកធនាគារឯកទេស ប៉េង ហេង អែស អឹម អឹ ធនាគារ ចំកាត់ បានរយៈពេល ២ឆ្នាំ។ ហើយឥឡូវនេះ លោកមានមុខដំណែង ជាអភិបាលឯករាជ្យ ក្នុងក្រុមប្រឹក្សាភិបាល ។

សមាសភាព នៃ ក្រុមប្រឹក្សាភិបាល ត្រូវ បានជ្រើសរើសតាមលក្ខណៈសម្បត្តិដូចតទៅ:

- ◆ ត្រូវមានសញ្ញាប័ត្រ យ៉ាងតិច បរិញ្ញាប័ត្រអន្តរជាតិ ឬក៏ សញ្ញាប័ត្រអនុបណ្ឌិតអន្តរជាតិ ឬ ក្នុងប្រទេស
- ◆ សញ្ញាប័ត្រអនុបណ្ឌិត ឬបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ/គណនេយ្យ/គ្រប់គ្រង ឬ បទពិសោធន៍ដែលអាច មាន តំលៃប្រហាក់ប្រហែល
- ◆ មានបទពិសោធន៍គ្រប់គ្រង បុគ្គលិក និង ជំនួញ ក្នុងអាជីវកម្មធំៗ

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំភាត់

- ◆ មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំ ក្នុងផ្នែកធនាគារ ហិរញ្ញវត្ថុ រតនាគារ ឬ មានចំណេះ និង ការយល់ដឹង បានច្បាស់លាស់ អំពីវិស័យ ធនាគារ និង វិស័យប្រហាក់ប្រហែលផ្សេងៗ
- ◆ មានសម្បទាភាព និង ចរិកលក្ខណៈ ជាអ្នកដឹកនាំ ។ មានអត្តចរិកល្អ ស្មោះត្រង់
- ◆ មានសមត្ថភាពរឹងមាំក្នុងការទំនាក់ទំនង ជាមួយបុគ្គលិក និង អតិថិជន និង ស្ថាប័នពាក់ព័ន្ធ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងម្តងក្នុងមួយសប្តាហ៍ ដើម្បី៖

- ពិភាក្សា និង អនុម័តលើប្រាក់កំចី ដែលមានចំនួនចាប់ពី ១០.០០០ ដុល្លារសហរដ្ឋអាមេរិកឡើងលើ
- ពិភាក្សានូវព្រឹត្តិការណ៍ប្រចាំសប្តាហ៍ និង ដើម្បីដោះស្រាយនូវបញ្ហាសេសសល់ផ្ទៃក្នុង និងខាងក្រៅ
- ពិភាក្សានូវបញ្ហាធនធានមនុស្ស នៅក្នុងពេលដែលទទួលបានអោយបំរើការ/បញ្ឈប់បុគ្គលិកសំខាន់ណាមួយ
- ពិភាក្សា ចេញបទបញ្ជា និង ដាក់អោយអនុវត្ត នូវ អនុសាសន៍ផ្សេងៗ/សវនកម្ម ខាងក្រៅ វិ ប្រកាស របស់ ធនាគារជាតិ នៃ កម្ពុជា ឬ របាយការណ៍ សវនកម្ម ធនាគារជាតិ នៃ កម្ពុជា
- បង្កើត និង ដោះស្រាយនូវគោលនយោបាយថ្មីៗ ។ល ។

៣.៣- ប្រធាន

ប្រធាន និង អនុប្រធាន មានតួនាទីមើលការខុសត្រូវទូទៅនូវគោលនយោបាយផ្ទៃក្នុង និងខាងក្រៅរបស់ធនាគារ រួមទាំង ការផ្តល់នូវសេចក្តីសម្រេចចុងក្រោយទៅលើទិសដៅណាមួយដែលត្រូវដើរ ក្នុងករណីដែលបញ្ហាមិនទាន់ត្រូវបានដោះស្រាយ ចប់សព្វគ្រប់ ។ ពិនិត្យមើលរាល់គ្រប់ប្រតិបត្តិការរបស់ធនាគារ ។

៣.៤- សវនកម្មផ្ទៃក្នុង

សវនករផ្ទៃក្នុង មានតួនាទីត្រួតពិនិត្យសកម្មភាពក្នុងធនាគារ និង ធ្វើកំណត់ត្រាអោយបានត្រឹមត្រូវ និងទាន់ពេលវេលា នៃ អាជីវកម្ម របស់ខ្លួន និងអនុលោមទៅតាមច្បាប់ និងបទបញ្ជា និង សារាចរណែនាំក្នុងការគ្រប់គ្រងអាជីវកម្មធនាគារនៅក្នុង

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំភាត់

ព្រះរាជណាចក្រកម្ពុជា។ សវនកម្មផ្ទៃក្នុង គឺដើម្បីរកអោយឃើញនូវរាល់បទល្មើសទាំងឡាយ និងរៀបចំរបាយការណ៍ដែលបញ្ជាក់ថា តើបទល្មើសនោះធ្វើដោយការភាន់ច្រឡំ ឬ ដោយការច្រើនប្រហែស។ មិនតែប៉ុណ្ណោះសវនកម្មផ្ទៃក្នុងត្រូវរៀបចំ និង ផ្តល់អនុសាសន៍ដើម្បីចាត់វិធានការកែតម្រូវលើសកម្មភាពផ្សេងៗ ។

៣.៥- គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងមានតួនាទីរៀបចំ និងធ្វើការប្រជុំរៀងរាល់សប្តាហ៍ទៅលើបញ្ហា និងក្តីកង្វល់ផ្សេងៗដែលកើតមានឡើងកាលពីសប្តាហ៍កន្លងមកព្រមទាំងរៀបចំផែនការសំរាប់សប្តាហ៍ទៅមុខទៀត។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះអង្គប្រជុំបានព្យាយាមដោះស្រាយនូវរាល់បញ្ហាដែលនៅសេសសល់ថែមទៀតផង។

៤. ផលិតផល និង សេវាកម្ម

តាំងពីដំបូងរហូតមកដល់ពេលនេះ ធនាគារបានបង្កើត និងផ្តល់ផលិតផល **ឥណទាន** ដល់អតិថិជនក្រោមរូបភាពឥណទានច្រើនប្រភេទស្របតាមតម្រូវការរបស់អតិថិជន។ ផលិតផល **គណនីប្រាក់បញ្ញើ គ្មានការប្រាក់** ក៏ត្រូវបានដំណើរការព្រមគ្នាផងដែរ សំរាប់សំរួលដល់ប្រតិបត្តិការសាច់ប្រាក់ និងការសងឥណទាន ។

៤.១- ផលិតផល ឥណទាន

ធនាគារផ្តល់ឥណទានពីរប្រភេទជាចម្បងគឺ:

- a. ឥណទានមានកាលកំណត់ (Fixed Loan) ដែលកាលវិភាគសងវិលសំមាន:
 - រយៈពេលខ្លី ៦ខែ
 - រយៈពេលមធ្យម ១២ខែ ដល់ ៣៦ខែ និង
 - រយៈពេលវែង ៣៦ខែ ដល់ ១២០ខែ

- b. ឥណទានលើសសមតុល្យ (Overdraft) សំរាប់សកម្មភាពអាជីវកម្មជាចម្បងដូចជា:
 - ឥណទានសំរាប់សហគ្រាសខ្នាតតូច
 - ឥណទានសំរាប់សហគ្រាសខ្នាតមធ្យម និង

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

- ឥណទានសំរាប់មីក្រូជនបទ
- c. ការសំរបសំរួលថ្មីគឺការផ្តល់រយៈពេលអនុគ្រោះ មានន័យថាអតិថិជនបង់តែការប្រាក់ ក្នុងរយៈពេលកំណត់ មួយចាប់ពី ២ខែ ទៅ ១២ខែ ដោយអតិថិជនពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ប្រាក់ដើម ។ ហើយ ចាប់ពីពេលនោះទើបចាប់ផ្តើមបង់ទាំងប្រាក់ការទាំងប្រាក់ដើមរហូតដល់ចប់សព្វគ្រប់ ។

៤.២- សេវាកម្មប្រាក់បញ្ញើ

ចំណែកឯផលិតផលប្រាក់បញ្ញើគ្មានការប្រាក់វិញ ធនាគារផ្តល់ជាគណនីចរន្តគ្មានការប្រាក់ ជាពិសេសចំពោះបុគ្គលិករបស់ ធនាគារសំរាប់ការបង់ប្រាក់ខែ និងចំពោះអតិថិជនដែលបានទទួលឥណទានដើម្បីជួយសំរួលក្នុងការទូទាត់ ។ មិនមានការបង់ ការប្រាក់ទេចំពោះសមតុល្យដែលនៅសល់ក្នុងគណនីទាំងនោះ ដូចដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណដែលចេញដោយ ធនាគារ ជាតិ នៃ កម្ពុជា មិនត្រូវបានអនុញ្ញាតអោយទទួលប្រាក់បញ្ញើពីអតិថិជនឡើយ ។

ផ្នែកទី II

១. បេសកកម្ម និង ទស្សនៈវិស័យ

បេសកកម្មរបស់ធនាគារគឺ:

“ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេសអោយបានទូលំទូលាយប្រកបដោយភាពជំនាញ និងមានគុណភាពខ្ពស់ក្នុងគោល បំណងបំពេញតាមតំរូវការសហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស” ។

ហេតុដូច្នេះហើយយើងមានទិសដៅដូចខាងក្រោម:

“ធ្វើប្រតិបត្តិការ ផ្តល់ឥណទានក្នុងស្រុកក្នុងនាមជា ធនាគារឯកទេសមួយអោយស្របទៅតាមច្បាប់ស្តីពី ធនាគារ និង ស្ថាប័ន ហិរញ្ញវត្ថុរបស់ ធនាគារជាតិ នៃ កម្ពុជា” ។

២. យុទ្ធសាស្ត្រ និង គោលនយោបាយ

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំភាត់

ធនាគារបានទទួលស្គាល់អត្ថិភាពជាចំបងក្នុងការទទួលបានជោគជ័យ និងកំណើនប្រកួតប្រជែង គឺជាយុទ្ធសាស្ត្រសំរាប់ធ្វើអោយប្រសើរឡើងនូវគុណភាពនៃទ្រព្យសកម្មដ៏មានសារៈប្រយោជន៍ ជាពិសេសគឺផលប៉ុន្តែ (ចំនួន ឬ បណ្តុំ ប្រាក់កំរើ) ផ្ទាល់របស់ធនាគារ។ ក្រោយពីបានធ្វើការសិក្សាមក ធនាគារបានរកឃើញនូវយុទ្ធសាស្ត្រមួយចំនួនដែលត្រូវតែបន្តពង្រឹង និងមួយចំនួនខ្លះទៀតត្រូវបានអនុម័តដែលរួមមានដូចតទៅ:

២.១- យុទ្ធសាស្ត្រហិរញ្ញវត្ថុ

ធនាគារប្រើយុទ្ធសាស្ត្រធ្វើអោយប្រភពមូលនិធិសំរាប់សកម្មភាពផ្តល់ហិរញ្ញប្បទានមានលក្ខណៈខុសៗគ្នា។ ការគ្រប់គ្រង និងការកាត់បន្ថយជាអប្បបរមានូវកំរិតប្រាក់កំរើលើសតាមរយៈការវាយតម្លៃហានិភ័យយ៉ាងប្រុងប្រយ័ត្ន និងធ្វើអោយកាន់តែល្អឡើងនូវការហូរចូលសាច់ប្រាក់ និងការថែរក្សាសាច់ប្រាក់ក្នុងដៃអោយមានស្ថេរភាពល្អ ។

២.២ - យុទ្ធសាស្ត្រផលិតផល និង សេវាកម្ម

ធនាគារផ្តល់ជូននូវជំរើសផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលស័ក្តិសមទៅនឹងតំរូវការរបស់បណ្តាអតិថិជនទាំងអស់ និងដើម្បីទាក់ទាញបណ្តាអតិថិជនថ្មី។ ដោយផ្ដោតទៅលើអតិថិជនដែលមានជំនួញខ្ពស់តូច កសិកម្ម និងឧស្សាហកម្មខ្នាតតូចក៏ដូចជាសេវា ហិរញ្ញវត្ថុដទៃទៀតដែរដែលត្រូវបានគិតថា អតិថិជនត្រូវមានចំណូលឡើងទាត់ផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការបង់រំលស់ប្រចាំខែ ទាំងប្រាក់ការ និង ទាំងប្រាក់ដើម ។

២.៣- យុទ្ធសាស្ត្រកំណត់តម្លៃ និង ផ្សព្វផ្សាយ (ទីផ្សារ)

ធនាគារធ្វើការអង្កេតជាប្រចាំទៅលើការកំណត់តម្លៃឥណទាន នៃស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារផ្តល់ជូននូវអត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងទៅដល់បណ្តាអតិថិជនទាំងអស់។ ធនាគារប្រើប្រាស់វិធីសាស្ត្របន្ថយចុះសំរាប់ការគណនាអត្រាការប្រាក់។ ធនាគារជំរុញការផ្សព្វផ្សាយផលិតផលតាមរយៈការបោះពុម្ពផ្សាយ ប្រព័ន្ធឃោសនា និងជាពិសេសជាងនេះទៅទៀតគឺតាមរយៈការទំនាក់ទំនងមនុស្ស។ វិធីចុងក្រោយបង្អស់គឺការចុះដល់ទីកន្លែងផ្ទាល់តែម្តង។

២.៤- ការគ្រប់គ្រងហានិភ័យ ឥណទាន

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំភាត់

ជាមួយនឹងវិធីសាស្ត្រដែលបានអនុម័តធនាគារ អនុវត្តនូវការសំរេចចិត្តរបស់ថ្នាក់គ្រប់គ្រងដោយប្រុងប្រយ័ត្នដែលផ្អែកជាចម្បងលើព័ត៌មានមានគុណភាពការវិភាគ និងការ យល់ដឹងពីជំនួញរបស់អតិថិជនការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ។

ធនាគារផ្តល់ឥណទានអោយអតិថិជនដោយវាយតម្លៃលើការធ្វើគំរោងចំណូល ចំណាយ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់សងវិលសងដោយមានកិច្ចសន្យាភ្ជាប់ជាមួយ ។ ធនាគារអាចដឹងពីហានិភ័យឥណទានដោយផ្អែកលើលទ្ធភាពរបស់អតិថិជនក្នុងការសងបំណុល (វិភាគលំហូរសាច់ប្រាក់) ក៏ដូចជាសុពលភាព នៃកិច្ចសន្យាដែលពាក់ព័ន្ធ ។ បន្ថែមលើនេះទៅទៀតធនាគារក៏អង្កេតផងដែរពីស្ថានភាពគ្រួសារ និងសមាជិកគ្រួសាររបស់ពួកគេ ។ ក្នុងកាលៈទេសៈខ្លះធនាគារចុះទៅពិនិត្យដល់ទីកន្លែងរបស់អតិថិជនដែលធនាគារមានការបារម្ភដើម្បីលើកទឹកចិត្តដល់អតិថិជនរួមទាំងការផ្តល់នូវព័ត៌មាន មានប្រយោជន៍មួយចំនួនទៀតផង ។ ថ្វីបើការវាយតម្លៃឥណទានត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌមួយនៃការគ្រប់គ្រងហានិភ័យឥណទានដ៏តឹងរ៉ឹង ធនាគារក៏មិនដែលព្រងើយកន្តើយពីការធ្វើអោយជឿនលឿននូវសេវាអតិថិជនដែរ ។ ធនាគារបង្កើត និងអនុវត្តកម្មវិធីហ្វឹកហ្វឺនដ៍ទូលំទូលាយដើម្បីជួយអោយបុគ្គលិករបស់ខ្លួនបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងហានិភ័យឥណទាន ។

២.៥- ធនធាន មនុស្ស

ធនាគារបានចាត់ទុកធនធានមនុស្ស ដែលរួមមានទាំងអ្នកគ្រប់គ្រង និងបុគ្គលិកជាធនធានដ៏មានតម្លៃ ។ មានបុគ្គលិកដែលបានទទួលការហ្វឹកហ្វឺនដ៍ និងមានចំណេះដឹងធ្វើការគ្រប់ផ្នែកក្នុងប្រតិបត្តិការរួមក្នុងធនាគារ ដូចជាឥណទាន រដ្ឋបាល ការទាញឥណទាន និងបេឡាធិការ-ការិនី / អ្នកទទួល និងបើកប្រាក់ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន ។ រូបរាងដ៏ស្អាត មានរបៀបរបបរបស់បុគ្គលិក កន្លែងធ្វើការ និង ការចេះគួរសមចំពោះអតិថិជន គឺសុទ្ធតែជាលក្ខណៈដ៏មានសារៈសំខាន់ដូចគ្នា ។

ដើម្បីដោះស្រាយ និងការប្រឈមមុខថ្មីៗធនាគារសូមណែនាំនូវគំនូសបញ្ជាក់ថ្មីពីវប្បធម៌របស់ស្ថាប័ន ដែលរួមមានៈ ការអភិវឌ្ឍបុគ្គលិក ដែលបានជ្រើសរើសយកមកធ្វើការដើម្បីបង្កើនសមត្ថភាព និង ការទទួលខុសត្រូវរបស់ពួកគេតាមកម្មវិធីផ្លូវការ និងកម្មវិធីអភិវឌ្ឍន៍ខ្លួនឯង ។ តម្លៃរបស់ធនាគារទាក់ទងទៅនឹងរបៀបគ្រប់គ្រងរបស់មនុស្សដូចជាៈ តម្លាភាព សមភាព ការងារជាក្រុម និងការលើកតម្លៃរូបភាពធនាគារ ។ ធនាគារបានជ្រើសរើសឯកសណ្ឋានមួយសំរាប់បុគ្គលិក ។ ធនាគារផ្តោតលើការគោរពបុគ្គល និងកម្មវិធីហ្វឹកហ្វឺនដ៍បន្ថែម និង ការជំរុញអោយមានការអភិវឌ្ឍន៍ច្រើនជំនាញក្នុងផ្នែកជាក់លាក់ណាមួយដើម្បីធ្វើអោយបុគ្គលិកកាន់តែមានភាពបត់បែនកាន់តែខ្លាំងឡើងក្នុងការប្តូរទីកន្លែង និងតួនាទី ។

២.៦- បច្ចេកវិទ្យាព័ត៌មាន

ធនាគារឯកទេសភី អេច អែស អ៊ែម អ៊ី ចំភាត់

ដើម្បីចូលទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិដែលបច្ចេកវិទ្យាព័ត៌មានជាឧបករណ៍ចាំបាច់ធនាគារបានបំពាក់នូវឧបករណ៍ ដូចជា កុំព្យូទ័រ បណ្តាញអ៊ីនធឺណេត ការអនុវត្តន៍កម្មវិធីបន្ថែម និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងប្រតិបត្តិការអាជីវកម្ម ។ ធនាគារជឿជាក់ថា បច្ចេកវិទ្យាជួយសំរួលការងារមនុស្សអោយងាយស្រួលបង្កើនល្បឿនប្រតិបត្តិការអាជីវកម្ម ដើម្បីអោយ សំរេចដល់កិច្ចការដែលមានសុក្រឹតភាពមានការប្រកួតប្រជែងនៅក្នុងដំណើរការព័ត៌មានដែលទាក់ទងទៅវិញទៅមកការ ផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងជាសាកល ។

បច្ចេកវិទ្យាព័ត៌មានជួយសំរួលដល់កិច្ចប្រតិបត្តិការរបស់ធនាគារទាំងអស់ដូចជា កិច្ចដំណើរការប្រាក់កំរើ ការទូទាត់ សងប្រាក់ កំរើ ការដកសាច់ប្រាក់ និងប្រាក់បញ្ញើ ការតាមដានវាយតម្លៃ និងការទារប្រាក់កំរើ របាយការណ៍គ្រប់គ្រងការគណនា គណនេយ្យ និងពន្ធអាករ ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិចរវាងស្ថាប័ន និងស្ថាប័ន និងរវាងនាយកដ្ឋាន និងនាយកដ្ឋាន ។ បើគ្មានបច្ចេកវិទ្យាព័ត៌មានធនាគារ នឹងមិនអាចប្រកួតប្រជែងដោយជោគជ័យនៅក្នុងសម័យព័ត៌មានវិទ្យាទំនើបនេះបានទេ ។

២.៧ - ការគ្រប់គ្រងផ្ទៃក្នុង

ដើម្បីធានាការសំរេចបាននូវទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនធនាគារបានអនុវត្តសវនកម្មផ្ទៃក្នុង ។ នេះគឺដើម្បីធានាថាបានគោរព ទៅតាមច្បាប់តំរូវការសំរាប់ការធ្វើបទបញ្ជាដោយប្រុងប្រយ័ត្នរបស់ធនាគារ និងសំរាប់ការធ្វើគោលនយោបាយផ្ទៃក្នុង ។

សវនកម្មផ្ទៃក្នុងដែលខ្លាំងជួយអោយ:

ការពារទ្រព្យសកម្ម និងតារាងតុល្យការធនាគារធានាអោយបាននូវការគោរពច្បាប់ បទបញ្ជា និង ការគ្រប់គ្រងផ្ទៃក្នុងលើក កំពស់ប្រសិទ្ធិភាព និងសមត្ថភាព និង ធានាអោយបាននូវតម្លាភាពនៅក្នុងស្ថាប័ន ។

៣. ការតាមដានវាយតម្លៃ និងការប្រមូលបំណុល

វិធីសាស្ត្រនៃការតាមដានវាយតម្លៃកំរើ និងការប្រមូលបំណុល: ធនាគារមានបុគ្គលិកដែលធ្វើការក្នុងផ្នែកប្រមូលឥណទានដែលគ្រប់គ្រងរាល់ការទូទាត់ប្រាក់កំរើទាំងអស់ និងការអភិវឌ្ឍ ជំនួញរបស់អតិថិជនដូចជាការប្រើប្រាស់មូលនិធិ ។

យើងធ្វើការទំនាក់ទំនងជាមួយអតិថិជនដើម្បីប្រមូលការទូទាត់ប្រាក់ប្រសិនបើប្រាក់កំរើមានការយឺតយ៉ាវពី ១ខែ ទៅ ២ខែ ។ ការធ្វើរបាយការណ៍នៃកាលវិភាគទូទាត់ប្រាក់កំរើកំណត់ត្រាគ្រប់កាលបរិច្ឆេទនៃការទូទាត់សងចុះទៅដល់ទឹកនៃផ្ទៃផ្ទាល់ដើម្បី មើលថាតើឥណទាននោះត្រូវបានប្រើប្រាស់ដូចដែលបានបញ្ជាក់នៅក្នុងពាក្យសុំខ្ចីប្រាក់ និងកត់សំគាល់នូវរាល់ការផ្លាស់ប្តូរ ទាំងអស់ នៃមុខជំនួញនោះ ។ ផ្ទេរលិខិតដើម្បីរំលឹកទៅអ្នកខ្ចីស្តីពីការទូទាត់យឺតនិយាយដោយផ្ទាល់ទៅអ្នកខ្ចីស្តីពីការ ទូទាត់

ធនាគារឯកទេសភី អេច អែស អ៊ឹម អ៊ី ចំកាត់

យីតនិងជូនដំណឹងទៅអាជ្ញាធរស្តីពីការទូទាត់យីត ។ល ។ ធនាគារព្យាយាមធ្វើយ៉ាងណាច្រៀសវាងដាច់ខាតមិនអោយមានសំណុំរឿងទាក់ទងជាមួយអតិថិជនដែលពិបាកទារបំណុលប្តឹងផ្តល់ទៅតុលាការឡើយ ។ ធនាគារអនុម័តយកវិធីសាស្ត្រទន់ភ្លន់ចរចាក្នុងការប្រមូលបំណុល ។ វិធីសាស្ត្រនេះទទួលបានជោគជ័យជារៀងរហូតមក ។

ផ្នែកទី III

១. ទីផ្សារគោលដៅដែលកំណត់យក

ធនាគារឯកទេស ភី អេច អែស អ៊ឹម អ៊ី ចំកាត់ បានប្រមើលមើលទុកជាមុននូវបរិស្ថានសង្គម និងសេដ្ឋកិច្ចជាវិជ្ជមានក្នុងការពង្រីកសកម្មភាពរបស់ខ្លួននៅឆ្នាំក្រោយ ។ ធនាគារបានកំណត់យកខេត្តសៀមរាបថាជាទីផ្សារដ៏មានសក្តានុពលបំផុតដើម្បីធ្វើការពង្រីកនៅអំឡុងឆ្នាំ ២០១៨ ព្រោះខេត្តសៀមរាបជាទីកន្លែងដែលការផ្គត់ផ្គង់ហិរញ្ញវត្ថុមានកំរិតទាប និងតំរូវការខ្ពស់ ។ នេះក៏ព្រោះតែការកើនឡើងនូវការអភិវឌ្ឍវិស័យទេសចរណ៍ ។ តំរូវការនៃការផ្គត់ផ្គង់ហិរញ្ញវត្ថុដើម្បីអភិវឌ្ឍសណ្ឋាគារ ភោជនីយដ្ឋាន ទីផ្សារវត្តអនុស្សាវរីយ៍ និង មជ្ឈមណ្ឌលលំហែកាយ កំសាន្ត នៅតែមានកំរិតខ្ពស់ ។ ជាមួយនឹងការអភិវឌ្ឍន៍វិស័យនេះ វិស័យឯទៀតៗក៏នឹងរីកលូតលាស់ជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាបនេះដែរ ។ ហេតុដូច្នេះហើយ ធនាគារអាចផ្តល់ជាប្រាក់កំចី មិនត្រឹមតែដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេថែមទាំងដល់វិស័យផ្សេងៗទៀតផង ។ ក្រៅពីគំរោងពង្រីកនៅក្នុងខេត្តសៀមរាបនេះ អតិថិជនគោលដៅរបស់ធនាគារ គឺជាម្ចាស់សហគ្រាសធនតូច និងធនមធ្យម និង ពាណិជ្ជករ កសិករ នៅបណ្តាខេត្តផ្សេងៗទូទាំងប្រទេស ។ ទោះជាយ៉ាងណាក៏ដោយអតិថិជននៅទីក្រុងភ្នំពេញត្រូវបានចាត់ទុកថាជាគោលដៅដ៏មានសក្តានុពលភាពមួយពីព្រោះជាកសិករដែលចេញ ពីបទពិសោធន៍ធនាគារមូលនិធិដែលបានប៉ាន់ប្រមាណត្រូវបានមើលឃើញថាផ្តល់អោយអតិថិជនភាគច្រើនគឺនៅរាជធានីភ្នំពេញ ហើយចំនួនដែលនៅសេសសល់គឺនៅតាមបណ្តាខេត្ត ។ ធនាគារក៏មានគំរោងពង្រីកសាខារបស់ខ្លួនក្នុងខេត្តជាច្រើនទៀតនៅរវាងពីរទៅបីឆ្នាំខាងមុខ ។

២. និន្នាការ និង ទំហំទីផ្សារ

ការលូតលាស់ នៃតំរូវការទីផ្សារផលិតផល និងសេវាកម្មរបស់ធនាគារកំពុងតែកើនឡើង ។ នេះត្រូវបានបង្ហាញអោយឃើញច្បាស់ ដោយការកើនឡើងនៃផលប័ត្រប្រាក់កំចីរបស់ធនាគារតាំងពីដំបូងមក ។ ធនាគារបានកសាងនូវទំនាក់ទំនងល្អជាមួយក្រុមហ៊ុនជាច្រើនចាប់តាំងពីជំនួញដែលប្រកបមុខរបរដោយខ្លួនឯងរហូតដល់មុខជំនួញខ្នាតមធ្យមដើម្បីធ្វើអោយអតិថិ

ធនាគារឯកទេសភី អេច អែស អ៊ឹម អ៊ី ចំកាត់

ជនជឿជាក់មកលើធនាគារ ។ យោងតាមលទ្ធផលមានមុខជំនួញមួយចំនួនទាក់ទងមកដើម្បីទទួលបានប្រាក់កំចាត់រាប់ ការពង្រីកមុខជំនួញរបស់ពួកគេ ។ នេះមានន័យថានិរន្តរភាព និងទំហំទីផ្សារត្រូវបានពង្រីកជាបន្តបន្ទាប់ ។

៣. ការប្រកួតប្រជែង

ធនាគារកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រកួតប្រជែងទីផ្សារដោយចងចាំទុកក្នុងចិត្តនូវគំរោងបង្កើនជាអតិបរមានូវប្រាក់ចំណេញ និងពង្រីកនូវតម្លៃម្ចាស់ភាគហ៊ុនក្នុងរយៈពេលវែង ។ ធនាគារតែងតែកត់ត្រាអំពីការផ្លាស់ប្តូរការប្រាក់នៅលើទីផ្សារ និងរកអោយឃើញនូវមធ្យោបាយដែលធ្វើអោយប្រសើរឡើងក្នុងការបំរើអតិថិជនរបស់ខ្លួន ដោយប្រើប្រាស់នូវយុទ្ធសាស្ត្រផ្សេងៗដើម្បីឆ្លើយតបនឹងតំរូវការទីផ្សារ ។ អ្នកប្រកួតប្រជែងទាំងអស់ផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នគឺមានធនាគារពាណិជ្ជកម្ម ធនាគារឯកទេស និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ។ ធនាគារបានកំណត់នូវអ្នកប្រកួតប្រជែងនៅក្នុងផ្នែកធនាគារឯកទេសជំនាញ ។ ការប្រកួតប្រជែងតំលៃនៃក្រុមពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុមានការខុសប្លែកគ្នាពីមួយទៅមួយ ។

៤. ការប៉ាន់ស្មាននូវ បំណែក ទីផ្សារ

បំណែកទីផ្សារឥណទាន របស់ធនាគារឯកទេស ភី អេច អែស អ៊ឹម អ៊ី ចំកាត់ បើប្រៀបធៀបទៅនឹងទំហំឥណទាននៃការចាប់យកចំណែកទីផ្សារសរុបនៃគ្រឹះស្ថានធនាគារឯកទេសទាំងអស់ក្នុងប្រទេសកម្ពុជាឃើញថាមានអត្រា: **៣.១៦៥%** និងចំណែកទីផ្សារធៀបជាមួយធនាគារពាណិជ្ជទាំងអស់សម្រាប់ឆ្នាំ២០១៦ មានអត្រា **០.០៧១%** ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការដាក់បង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ **ធនាគារឯកទេស ភី អេច អែស អ៊ឹម អ៊ី ចំកាត់** ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារឯកទេស និង ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ មានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់ខាតមុនដកពន្ធ	២៦២.០៤៧	១.០៥៧.៨៨៣	៥៣៩.៤៤១	២.១៨៤.៧៣៦
ពន្ធលើប្រាក់ចំណេញ	(៤៨.៦៩០)	(១៩៦.៥៦១)	(១០៤៨១៩)	(៤២៤៥១៧)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>២១៣.៣៥៧</u>	<u>៨៦១.៣២២</u>	<u>៤៣៤.៦២២</u>	<u>១.៧៦០.២១៩</u>

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយអភិបាលមិនបានស្នើឱ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទដែលបានត្រួតពិនិត្យនេះទេ ។

ដើមទុន

ពុំមានការផ្លាស់ប្តូរនូវដើមទុនចុះបញ្ជីរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានត្រួតពិនិត្យនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមាន មូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទាន អាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា ការលុបបំបាត់ចោលឥណទាន និងបុរេប្រទានដែលបានដឹងយ៉ាងច្បាស់ថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោលហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានដែលជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការ

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុល ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុង ប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែល នឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទ មកក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាល មានយោបល់ថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលត្រូវ បំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ ដែលនឹងធ្វើឲ្យមាន ផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានពិនិត្យឃើញហេតុការណ៍ណាមួយ ដែលមិនបាន វែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យ គូលេខនៃ ចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាល មានយោបល់ថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានយោបល់ផងដែរថា

ធនាគារឯកទេសភី អេច អែស អឹម អ៊ី ចំកាត់

នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាច នាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សំគាល់ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការចាប់ពីកាលបរិច្ឆេទរបាយការណ៍មុន រួមមាន៖

លោកស្រី ជុន នៃលី	ប្រធាន
លោក ជុន ហ៊ុនសំរាំង	អនុប្រធាន
លោក សំ សុខុម	សមាជិក
លោកស្រី មឿន ច័ន្ទសុវេន	សមាជិក
លោក ទេព សេដា	សមាជិក

ក្នុងចំណោមសមាជិកទាំងអស់ លោក សំ សុខុម ជាសមាជិកនាយកមិនប្រតិបត្តិ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ការចូលនិវត្តន៍ និងការជ្រើសតាំងឡើងវិញនូវអភិបាលត្រូវធ្វើស្របតាមលក្ខន្តិកៈរបស់ធនាគារ ។

អភិបាលដែលនៅបំរើការនាចុងការិយបរិច្ឆេទ និងមានភាគហ៊ុនផ្ទាល់នៅក្នុងធនាគារមានដូចខាងក្រោម ៖

	២០១៦			២០១៥		
	% ម្ចាស់ហ៊ុន	នៃភាគហ៊ុន	ចំនួន ដុល្លារអាមេរិក	% ម្ចាស់ហ៊ុន	នៃភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
លោកស្រី ជុន នែលលី	៥៤.២៨	៤.២០៤	៤.២០៤.០០០	៥៤.២៨	៤.២០៤	៤.២០៤.០០០
លោក ជុន ហ៊ុនសតាំង	៤៥.៧២	៣.៥៤១	៣.៥៤១.០០០	៤៥.៧២	៣.៥៤១	៣.៥៤១.០០០

ក្រៅពីអភិបាលដែលបានបង្ហាញខាងលើ អភិបាលផ្សេងៗទៀត ពុំមានចំណែកហ៊ុននៅក្នុងភាគហ៊ុនរបស់ធនាគារនៅក្នុងឆ្នាំទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេល និងចុងបញ្ចប់នៃបញ្ជីការិយបរិច្ឆេទ ពុំមានការរៀបចំដែលនាំឲ្យសមាជិកក្រុមប្រឹក្សាភិបាលណាមួយ នៃធនាគារ មានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយនៃការទិញយកភាគហ៊ុន ឬប័ណ្ណបំណុល របស់ធនាគារ ឬ ជាមួយនឹងក្រុមហ៊ុនដទៃទៀត ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយធនាគារពាក់ព័ន្ធនឹង ធនាគារដែលសមាជិកក្រុមប្រឹក្សា ភិបាលនោះជាសមាជិកឬក៏ជាមួយធនាគារដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុល បង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ព្រមទាំងលទ្ធផល ហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាល ចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធ នឹងការ រៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការខុសប្លែកពីនេះ ដើម្បីបង្ហាញ ភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ ។

ធនាគារឯកទេសភី អេច អែស អ៊ឹម អ៊ី ចំកាត់

- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យ បានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាង ព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងតំណាងឲ្យក្រុមប្រឹក្សាភិបាលសូមអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនៅទំព័រទី ១០ ដល់ទី ៥៩ នេះថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារឯកទេសភី អេច អែស អ៊ឹម អ៊ី ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារឯកទេសភី អេច អែស អ៊ីម អ៊ី ចំកាត់

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ធនាគារឯកទេស ភី អេច អែស អ៊ីម អ៊ី ចំកាត់

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឯកទេស ភី អេច អែស អ៊ីម អ៊ី ចំកាត់ហៅកាត់ថា ("ធនាគារ") ដែលមានតារាងតុល្យការនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៦ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ បាន បង្ហាញនៅទំព័រទី១០ ដល់ទី ៥៩ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ ទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំសវនកម្មជាតិ នៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលបានត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងថាខណ្ឌស្តីពីការទទួលខុសត្រូវ របស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននូវក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌ វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។

យើងខ្ញុំ ជឿជាក់ថាការស្តង់ដារសវនកម្មដែល យើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ត្រូវ បានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៦ ថា របាយការណ៍ហិរញ្ញវត្ថុនោះមានភាពត្រឹមត្រូវ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី ១ ដល់ ៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារដែលរំពឹងថាវានឹងបញ្ជាក់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជា សារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យស្របគ្រប់គ្រងការបង្ហាញខុសជាសារវន្ត ដោយសារតែការកែប្រែបន្ត កំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំង ឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកាចង្ហាញខុសជាសារវន្តដោយសារតែការកែប្រែបន្ត កំហុសឆ្គង និងផ្តល់នូវរបាយការណ៍សវនកម្មដែលរួម បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាអាចរកឃើញនូវកាចង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ កាចង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការកែប្រែបន្ត កំហុសឆ្គងហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការកែប្រែបន្ត កំហុសឆ្គងដ៏តិចតួច ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំត្រូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពក្នុងអំឡុងពេលសវនកម្មយើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារ

ធនាគារឯកទេសនី អេច អែស អ៊ិម អ៊ិ ចំកាត់

តែការកែប្រែបន្ត ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជា មូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការ បង្ហាញខុស ជាសារវន្តដែលកើតឡើងដោយសារតែការកែប្រែបន្ត មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពី កំហុស ឆ្គងដោយសារតែការកែប្រែបន្តអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលួចបោល ដោយចេត នាការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង

- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិបី ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុ ផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នក គ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាព អាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាធារវន្ត យើងខ្ញុំចាំបាច់ត្រូវ បញ្ជូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការ លាតត្រដាងព័ត៌មានពាក់ព័ន្ធនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់ មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាម ភស្តុតាងសវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេល អនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការ លាត ត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុង អត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែល បានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុនខេតិអ៊ិមជ្វីខេមបូឌាចំកាត់

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

តារាងតុល្យការ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០១៦

២០១៥

	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	១.០១៩.០១១	៤.១១៣.៧៤៧	១.៣១០.៤១៩	៥.៣០៧.១៩៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	៦	៦២.៥៣២	២៥២.៤៤២	៥៥៦.៩២២	២.២៥៥.៥៥៣
ឥណទាន និងបុរេប្រទាន - សុទ្ធ	៧	៧.៩២០.៥១០	៣១.៩៧៥.០៩៩	៦.៩៥៥.៧៧៨	២៨.១៧០.៩០១
ទ្រព្យសកម្មផ្សេងៗ		៤០០	១.៦១៥	២៧០	១.០៩៤
ប្រាក់បញ្ញើតម្កល់តាមច្បាប់	៨	៤១៧.២៥០	១.៦៨៤.៤៣៨	៤១៧.២៥០	១.៦៨៩.៨៦៣
ការវិនិយោគ	៩	១២.៥០០	៥០.៤៦៣	១២.៥០០	៥០.៦២៥
ទ្រព្យ និងបរិក្ខារ	១០	៧២.៣០៥	២៩១.៨៩៥	៨២.៦០០	៣៣៤.៥៣០
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៦.៤៧៤	២៦.១៣៦	-	-
ទ្រព្យសកម្មសរុប		៩.៥១០.៩៨២	៣៨.៣៩៥.៨៣៥	៩.៣៣៥.៧៣៩	៣៧.៨០៩.៧៤៤
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	១១	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦
បំណុលផ្សេងៗ	១២	៥៧.៧៩២	២៣៣.៣០៧	៤៧.៣៥១	១៩១.៧៧២
ពន្ធលើប្រាក់ចំណេញ	១៣	៤៤.៧៤៣	១៨០.៦២៨	៩៥.៤៥៧	៣៨៦.៦០១
បំណុលសរុប		២០១.១៧២	៨១២.១៣៣	២៣៩.២៨៦	៩៦៩.១០៩
ភាគទុនិក និងមូលធន					
ដើមទុន	១៤	៧.៧៤៥.០០០	៣១.២៦៦.៥៦៥	៧.៧៤៥.០០០	៣១.៣៦៧.២៥០
ប្រាក់ចំណេញរក្សាទុក		១.៥៦៤.៨១០	៦.៣១៧.១៣៧	១.៣៥១.៤៥៣	៥.៤៧៣.៣៨៥
សរុបភាគទុនិក និងមូលធន		៩.៣០៩.៨១០	៣៧.៥៨៣.៧០២	៩.០៩៦.៤៥៣	៣៦.៨៤០.៦៣៥
សរុបបំណុល និង ភាគទុនិកមូលធន		៩.៥១០.៩៨២	៣៨.៣៩៥.៨៣៥	៩.៣៣៥.៧៣៩	៣៧.៨០៩.៧៤៤

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលពីការប្រាក់	១៥	១.០៣៨.២១២	៤.១៩១.២៦២	៨៥៩.៧៦៥	៣.៤៨២.០៤៨
ចំណាយពីការប្រាក់		(៩១២)	(៣.៦៨២)	-	-
ចំណូលពីការប្រាក់ សុទ្ធ		១.០៣៧.៣០០	៤.១៨៧.៥៨០	៨៥៩.៧៦៥	៣.៤៨២.០៤៨
ចំណូលប្រតិបត្តិការផ្សេងៗ	១៦	៧៩៧.១៨០	៣.២១៨.២១៦	២២៣.១៥៦	៩០៣.៧៨២
ប្រាក់ចំណេញពីប្រតិបត្តិការ		១.៨៣៤.៤៨០	៧.៤០៥.៧៩៦	១.០៨២.៩២១	៤.៣៨៥.៨៣០
ចំណាយទូទៅ និងរដ្ឋបាល	១៧	(៤៨៧.៤២៤)	(១.៩៦៧.៧៣២)	(៤៦២.០១២)	(១.៨៧១.១៤៩)
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន អាក្រក់ និងជាប់សង្ស័យ	៧	(១.០៨៥.០០៩)	(៤.៣៨០.១៨១)	(៨១.៤៦៨)	(៣២៩.៩៤៥)
ចំណេញមុនបង់ពន្ធ		២៦២.០៤៧	១.០៥៧.៨៨៣	៥៣៩.៤៤១	២.១៨៤.៧៣៦
ពន្ធលើប្រាក់ចំណេញ	១៣	(៤៨.៦៩០)	(១៩៦.៥៦១)	(១០៤.៨១៩)	(៤២៤.៥១៧)
ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ		២១៣.៣៥៧	៨៦១.៣២២	៤៣៤.៦២២	១.៧៦០.២១៩

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ចំណេញ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	៧.៧៤៥.០០០	៩១៦.៨៣១	៨.៦៦១.៨៣១
ប្រាក់ចំណេញ សុទ្ធ សម្រាប់ការិយបរិច្ឆេទ	-	៤៣៤៦២២	៤៣៤៦២២
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥	៧.៧៤៥.០០០	១.៣៥១.៤៥៣	៩.០៩៦.៤៥៣
សមមូលពាន់រៀល (កំណត់សម្គាល់) ៥ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥	៣១.៣៦៧.២៥០	៥.៤៧៣.៣៨៥	៣៦.៨៤០.៦៣៥
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	៧.៧៤៥.០០០	១.៣៥១.៤៥៣	៩.០៩៦.៤៥៣
ប្រាក់ចំណេញ សុទ្ធ សម្រាប់ការិយបរិច្ឆេទ	-	២១៣.៣៥៧	២១៣.៣៥៧
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦	៧.៧៤៥.០០០	១.៥៦៤.៨១០	៩.៣០៩.៨១០
សមមូលពាន់រៀល (កំណត់សម្គាល់) ៥ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦	៣១.២៦៦.៥៦៥	៦.៣១៧.១៣៧	៣៧.៥៨៣.៧០២

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤)		(កំណត់សម្គាល់៤)	
លំហូរសាច់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនបង់ពន្ធ	២៦២.០៤៧	១.០៥៧.៨៨៣	៥៣៩.៤៤១	២.១៨៤.៧៣៦
និយ័តកម្មលើ:				
ចំណូលការប្រាក់សុទ្ធ	(១.០៣៧.៣០០)	(៤.១៨៧.៥៨០)	(៨៥៩.៧៦៥)	(៣.៤៨២.០៤៨)
រំលស់	២០.៤៨៥	៨២.៦៩៨	២៤.៤៦០	៩៩.០៦៣
សំវិធានធនសម្រាប់ឥណទាន និង				
បុរេប្រទានអាក្រក់ និង				
ជាប់សងរ៉ូយ	១.០៨៥.០០៨	៤.៣៨០.១៧៧	៨១.៤៦៨	៣២៩.៩៤៥
ខាតពីការទិញទ្រព្យ និងបរិក្ខារ	១.០០១	៤.០៤១	៣៧	១៥០
	<u>៣៣១.២៤១</u>	<u>១.៣៣៧.២១៩</u>	<u>(២១៤.៣៥៩)</u>	<u>(៨៦៨.១៥៤)</u>
ឥណទាន និងបុរេប្រទាន	(២.០៤៩.៧៤១)	(៨.២៧៤.៨០៤)	(៦៩៣.៤៩៧)	(២.៨០៨.៦៦៣)
ទ្រព្យសកម្ម	(១៣០)	(៥២៥)	(៥៣)	(២១៥)
បញ្ញើពីអតិថិជន	២.១៦០	៨.៧២០	(៧៥.៥៧១)	(៣០៦.០៦៣)
បំណុលផ្សេងៗ	១០.៤៤១	៤២.១៥០	៦.៦៣៣	២៦.៨៦៤
	<u>(១.៧០៦.០២៩)</u>	<u>(៦.៨៨៧.២៤០)</u>	<u>(៩៧៦.៨៨៧)</u>	<u>(៣.៩៥៦.២៣១)</u>
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	១.០៣៨.២១២	៤.១៩១.២៦២	៨៥៩.៧៦៥	៣.៤៨២.០៤៨
ការប្រាក់ទទួលបាន	(៩១២)	(៣.៦៨២)	-	-
ពន្ធលើប្រាក់ចំណេញដែលបានបង់	(១០៥.៨៧៨)	(៤២៧.៤២៩)	(៥០.១៦៦)	(២០៣.១៧២)
	<u>(៧៧៤.៦០៧)</u>	<u>(៣.១២៧.០៨៩)</u>	<u>(១៦០.៥៦៧)</u>	<u>(៦៧៧.៣០៥)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(១១.១៩១)	(៤៥.១៧៨)	(៤៥២)	(១.៨៣១)

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)
សាច់ប្រាក់ប្រើប្រាស់ សុទ្ធ ពីសកម្មភាពវិនិយោគ	(១១.១៩១)	(៤៥.១៧៨)	(៤៥២)	(១.៨៣១)
ការវេយចុះ សុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	(៧៨៥.៧៩៨)	(៣.១៧២.២៦៧)	(១៦៧.៧០០)	(៦៧៩.១៨៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
ដើមការិយបរិច្ឆេទ	១.៨៦៧.៣៤១	៧.៥៦២.៧៣១	២.០៣៥.០៤១	៨.២៤១.៩១៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៤.២៧៥)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
ចុះការិយបរិច្ឆេទ	១.០៨១.៥៤៣	៤.៣៦៦.១៨៩	១.៨៦៧.៣៤១	៧.៥៦២.៧៣១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន				
សាច់ប្រាក់ក្នុងដៃ	៥ ១	.០១៩.០១១	៤.១១០.៧៤៧	១.៣១០.៤១៩
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	៦	៦២.៥៣២	២៥២.៤៤២	៥៥៦.៩២២
	១.០៨១.៥៤៣	៤.៣៦៦.១៨៩	១.៨៦៧.៣៤១	៧.៥៦២.៧៣១

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារឯកទេសភី អេច អែស អឹម អ៊ី ចំកាត់

១ អំពីធនាគារ

ធនាគារឯកទេសភី អេច អែស អឹម អ៊ី ចំកាត់បានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០០០ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខCo. ៥២៩៤០ OP ។

នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០១ ធនាគារបានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃ កម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារឯកទេសដែលមានរយៈពេល៤ឆ្នាំ ។

ក្រោមអាជ្ញាប័ណ្ណជាធនាគារឯកទេស ធនាគារមានសិទ្ធិផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០០៧ ធនាគារបាន ទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារឯកទេស ដែលមានសុពលភាព អចិន្ត្រៃយ៍សកម្មភាពចម្បងរបស់ធនាគារ គឺពាក់ព័ន្ធនឹងការផ្តល់សេវាកម្មផ្នែកធនាគារ ឯកទេស និងសេវាកម្មផ្សេងៗដែលទាក់ទងនឹងហិរញ្ញវត្ថុ ។

ការិយាល័យកណ្តាលមានទីតាំងស្ថិតនៅផ្ទះលេខ ៧២ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញព្រះ រាជាណាចក្រកម្ពុជា។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ធនាគារមានបុគ្គលិកសរុបចំនួន ៣៦ នាក់ (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ : ៣៦នាក់)។

២. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំ របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំនិងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀល” ។ តែដោយសារធនាគារមានប្រតិបត្តិការ និងរក្សា កំណត់គ្រាប់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរបស់ ធនាគារ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

(គ) ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារ

ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារត្រូវបានបង្ហាញនៅតម្លៃដើមដំបូង ។

(ឃ) ឥណទាន និងបុរេប្រទាន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ ត្រូវបានកត់ត្រាតាមថ្លៃដើមដែលនៅ សល់ ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោលសំវិធានធនសម្រាប់ឥណទាននិងបុរេប្រទានអាក្រក់និងជាប់សង្ស័យ ។

ឥណទាន ត្រូវបានលុបចោលនៅពេលដែលពុំមានភាពជាក់លាក់ក្នុងការប្រមូលមកវិញការប្រមូលមកវិញនូវឥណទានដែលបានលុបចោលហើយ និងការកត់ត្រាបញ្ជ្រាស់នូវសំវិធានធនមុន ត្រូវបានបង្ហាញជាចំណូល នៅក្នុងរបាយការណ៍លទ្ធផល ។

(ង) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

ផ្អែកលើសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនលើឥណទានជាប់សង្ស័យត្រូវធ្វើឡើងដោយផ្អែកលើសមត្ថភាពនៃការសងត្រលប់មកវិញរបស់ដៃគូ ។ សមត្ថភាពនៃការសងត្រលប់មកវិញត្រូវបានវាយ តម្លៃតាមរយៈបទពិសោធន៍នៃការសងក្នុងអតីតភាព ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត សមត្ថភាព និងឆន្ទៈក្នុងការសង បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារ ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សង ត្រូវបានយកមកគិតដូច ខាងក្រោម៖

ចំណាត់ថ្នាក់ អត្រាសំវិធានធន	ចំនួនថ្ងៃដែលហួសកាលកំណត់សង
--------------------------------	---------------------------

បំណុលធម្មតា/ស្តង់ដារ	< ៣០ ថ្ងៃ	១%	សំវិធានធនទូទៅ
បំណុលឃ្នាំមើល	≥ ៣០ ថ្ងៃ – ៨៩ ថ្ងៃ	៣%	សំវិធានធនជាក់លាក់
ឥណទានក្រោមស្តង់ដារ	≥ ៩០ ថ្ងៃ – ១៧៩ ថ្ងៃ	២០%	សំវិធានធនជាក់លាក់
ឥណទានជាប់សង្ស័យ	≥ ១៨០ ថ្ងៃ – ៣៥៩ ថ្ងៃ	៥០%	សំវិធានធនជាក់លាក់
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬលើស	១០០%	សំវិធានធនជាក់លាក់

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរាល់ខែលក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុអតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា ។

សំវិធានធននឹងត្រូវធ្វើការគណនាតាមភាគរយ នៃចំនួនសមតុល្យដែលនៅសល់ នៅពេលដែលឥណទាននោះត្រូវបានចាត់ថ្នាក់ថាមិនដំណើរការ លើកលែងតែការប្រាក់បង្គរ ។ សំវិធានធនត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន និងត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលរៀងរាល់ខែ នៅពេលឥណទានត្រូវបានចាត់ថ្នាក់ក្រោមកំរិតស្តង់ដារ ។

ការប្រមូលមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញជាចំណូលផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផល ។

(ច) ការប្រាក់ព្យុទុក

ការប្រាក់ព្យុទុក សំដៅលើការប្រាក់ទទួលបានពីឥណទានមិនដំណើរការដែលបានកត់ត្រាជាសំវិធានធន ។ វាមិនត្រូវបានកត់ត្រាជាចំណូលនោះទេ លុះត្រាវាអាចប្រមូលបានមកវិញជាសាច់ប្រាក់សុទ្ធ ។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើមការប៉ាន់ប្រមាណមួយត្រូវបានធ្វើឡើងសម្រាប់ ការសង្ស័យដែលមានមូលដ្ឋានលើការពិនិត្យឡើងវិញនៃចំនួនទឹកប្រាក់នៅកាលបរិច្ឆេទ នៃការធ្វើរបាយការណ៍នេះ ។

(ជ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុន អប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានបង្ហាញនៅក្នុងតម្លៃដើមដំបូង។

(ឈ) ទ្រព្យ និងបរិក្ខារ

- (i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន ។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នាធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា នៃសមាសធាតុចម្បងៗរបស់ទ្រព្យ និងបរិក្ខារ ។
- (ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានរំលស់ថយចុះជាលំដាប់តាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗតាមអត្រា មានដូចខាងក្រោម៖

គ្រឿងសង្ហារឹម និង គ្រឿងបំពាក់	២៥%
សម្ភារ	៥០%

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កុំព្យូទ័រ និងបរិក្ខារ	៥០%
យានយន្ត	២០%

(ឈ) ទ្រព្យ និងបរិក្ខារ (ត)

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមក ហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍ដ៏ដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។
- (iv) ចំណេញ ឬខាតពីការលប់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលប់ប្រើ ឬលក់ចេញ ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ញ) ទ្រព្យសកម្មអរូបី

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជា អវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ ៣ (ច) ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ត្រូវបានវាយតម្លៃជាមួយក្រុមទ្រព្យសកម្មដែលមាននិក័យឥណទានស្រដៀងគ្នា។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវអោយដកចេញ ។

(ii) ទ្រព្យសកម្មអរូបី (ត)

(i) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្ម ទាំងនោះ

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

មានឱនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែល អាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការ បន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្ម ដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ជ) បញ្ជីពីអតិថិជន

បញ្ជីពីអតិថិជនត្រូវបានបង្ហាញនៅក្នុងតម្លៃដើម ។

(ឃ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលការប្រាក់ដែលបានពីឥណទាន ប្រាក់កម្ចីនៅធនាគារជាតិនៃកម្ពុជា និងប្រាក់កម្ចីនៅធនាគារ នានា ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្កើន ។ នៅពេលដែលឥណទានមួយត្រូវបានចាត់ថ្នាក់ ជាឥណទានមិនដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួរទុក រហូតដល់ពេលដែលក្រុមហ៊ុន បានទទួលសាច់ប្រាក់ជាក់ស្តែង ។ ចំណូលពីការប្រាក់ត្រូវបានធ្វើការគណនា ដោយប្រើវិធីសាស្ត្រសមតុល្យថយចុះលើសមតុល្យឥណទានដែលនៅសល់ប្រចាំខែ ។

(ង) ការទទួលស្គាល់ប្រាក់ចំណូល (ត)

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទឹកប្រាក់ឥណទានត្រូវបាន ផ្តល់ដល់អតិថិជន ។ កម្រៃសេវាកម្មឥណទានត្រូវបានគណនាដោយប្រើប្រាស់ប្រាក់ដើម និងអត្រា កម្រៃសេវាកម្ម ។

(ឆ) ចំណាយការប្រាក់

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កើនប្រចាំថ្ងៃ ។

(ជ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ច ប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវ ឲ្យមាន

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

លំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់នៃលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(ណ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលទេរហូតដល់ពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចត្រូវទូទាត់ ។

(ត) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ចំណេញទាក់ទងទៅនឹងធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន ក្នុងករណីនេះ ពន្ធលើប្រាក់ចំណេញក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុនផងដែរ ។

(គ) ពន្ធលើប្រាក់ចំណេញ (ត)

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពទាំងឡាយលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលម្អៀងបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។ ចំនួននៃពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបានដែលនឹងកើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែល អនុញ្ញាតឲ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់បន្ថយ ក្នុងករណីមិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។

(ថ) សម្ព័ន្ធហ្នាតិ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធហ្នាតិ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង ។ សម្ព័ន្ធហ្នាតិអាចជា រូបវន្តបុគ្គល ឬនីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលជាសម្ព័ន្ធហ្នាតិផងដែរ ។

ធនាគារឯកទេសភី អេច អែស អឹម អិ ចំកាត់

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធហិរញ្ញវត្ថុរួមបញ្ចូលផងដែរនូវប្រាក់បញ្ញើដែលមានភាគហ៊ុនយ៉ាងតិចចំនួន ១០% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬប្រាក់បញ្ញើណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

៤. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងប្រាប់ជាការបង្ហាញប៉ុណ្ណោះដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវកាប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ដែល ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៣៧ រៀល (២០១៥: ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៥០ រៀល) ។ តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៥. សាច់ប្រាក់ក្នុងដៃ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ដុល្លារអាមេរិក	១.០១១.៦៨៩	៤.០៨៤.១៨៨	១.៣០៣.៨៧៤	៥.២៨០.៦៩០
ប្រាក់ពាន់រៀល	៧.៣២២	២៩.៥៥៩	៦.៥៤៥	២៦.៥០៧
	<u>១.០១៩.០១១</u>	<u>៤.១១៣.៧៤៧</u>	<u>១.៣១០.៤១៩</u>	<u>៥.៣០៧.១៩៧</u>

៦. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត:				
ធនាគារជាតិនៃកម្ពុជា	៥៦.១៣០	២២៦.៥៩៧	៥៥០.៤១៨	២.២២៩.១៩៣
ធនាគារ អេស៊ីលីដា ភីអិលស៊ី	១.៤៥៨	៥.៨៨៦	១.៤៩០	៦.០៣៥
ធនាគារ កាថេ យូណៃធីត	៤.៩៤៤	១៩.៩៥៩	៥.០១៤	២០.៣០៦
	<u>៦២.៥៣២</u>	<u>២៥២.៤៤២</u>	<u>៥៥៦.៩២២</u>	<u>២.២៥៥.៥៣៤</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៦. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា(ត)

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវិភាគដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
(ក) តាមរូបិយប័ណ្ណ:				
ប្រាក់ដុល្លារអាមេរិក	៤២.៧០៦	១៧២.៤០៤	៥៥៦.៧៤៧	២.២៥៤.៨២៥
ប្រាក់ពាន់រៀល	១៩.៨២៦	៨០.០៣៨	១៧៥	៧០៩
	<u>៦២.៥៣២</u>	<u>២៥២.៤៤២</u>	<u>៥៥៦.៩២២</u>	<u>២.២៥៥.៥៣៤</u>
(ខ) តាមទំនាក់ទំនង:				
ភាគីមិនមែនសម្ព័ន្ធព្យាតិ	<u>៦២.៥៣២</u>	<u>២៥២.៤៤២</u>	<u>៥៥៦.៩២២</u>	<u>២.២៥៥.៥៣៤</u>
(គ) តាមការកំណត់:				
ក្នុងរយៈពេល១ខែ	<u>៦២.៥៣២</u>	<u>២៥២.៤៤២</u>	<u>៥៥៦.៩២២</u>	<u>២.២៥៥.៥៣៤</u>

៧. ឥណទាន និងបុរេប្រទាន សុទ្ធ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទានវិញ្ញាបនបត្រ	១.០៩៣.៦៦២	៤.៤១៥.១១៣	៨៦៣.៧២៥	៣.៤៩៨.០៨៦
ឥណទានរយៈពេលវែង	៣.០៦៣.៦៦៩	១២.៣៦៨.០៣២	២.០១៦.៨៣៦	៨.១៦៨.១៨៦
ឥណទានរយៈពេលខ្លី	៤.៧៥៥.០០០	១៩.១៩៥.៩៣៥	៤.៦៩១.៨២៣	១៩.០០១.៨៨៣
	<u>៨.៩១២.៣៣១</u>	<u>៣៥.៩៧៩.០៨០</u>	<u>៧.៥៧២.៣៨៤</u>	<u>៣០.៦៦៨.១៥៥</u>

ធនាគារឯកទេសភី អេច អែស អ៊ីម អ៊ី ចំកាត់

៧. ឥណទាន និងបុរេប្រទានសុទ្ធ (ត)

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ការប្រាក់បង្គរ	៨០០.៧៥៩	៣.២៣២.៦៦៤	៥៨៩.៧៨២	២.៣៨៨.៦១៨
ការប្រាក់ព្យួរទុក	៩.៧១៣.០៩០ (៧១៥.៨៨៧)	៣៩.២១១.៧៤៤ (២.៨៩០.០៣៥)	៨.១៦២.១៦៦ (៥៦២.៩៦៣)	៣៣.០៥៦.៧៧៣ (២.២៨០.០០០)
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	(១.០៧៦.៦៩៣)	(៤.៣៤៦.៦១០)	(៦៤៣.៤២៥)	(២.៦០៥.៨៧២)
	<u>៧.៩២០.៥១០</u>	<u>៣១.៩៧៥.០៩៩</u>	<u>៦.៩៥៥.៧៧៨</u>	<u>២៨.១៧០.៩០១</u>

បម្រែបម្រួលនៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ និងប្រាក់ព្យួរទុកមានដូចខាងក្រោម៖

(i) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	៦៤៣.៤២៥	២.៦០៥.៨៧២	៦៦៧.៥៤៧	២.៧០៣.៥៦៦
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ				
- ជាក់លាក់	១.០៥៤.៦៨៩	៤.២៥៧.៧៧៩	៤៨.៧៣១	១៩៧.៣៦០
- ទូទៅ	៣០.៣២០	១២២.៤០២	៣២.៧៣៧	១៣២.៥៤៥
	<u>១.៧២៨.៤៣៤</u>	<u>៦.៩៨៦.០៥៣</u>	<u>៧៤៩.០១៥</u>	<u>៣.០៣៣.៥១១</u>
ប្រមូលមកវិញ	(៦៥១.៧៤១)	(២.៦៣១.០៧៨)	(១០៥.៥៩០)	(៤២៧.៦៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨.៣៦៥)	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	<u>១.០៧៦.៦៩៣</u>	<u>៤.៣៤៦.៦១០</u>	<u>៦៤៣.៤២៥</u>	<u>២.៦០៥.៨៧២</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៧. ឥណទាន និងបុរេប្រទានសុទ្ធ (ត)

(ii) ការប្រាក់ព្យួរទុក

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	៥៦២.៩៦៣	២.២៨០.០០០	៤១៨.១៦៣	១.៦៩៣.៥៦០
ការបន្ថែមក្នុងការិយបរិច្ឆេទ	៣៤៩.០៥៨	១.៤០៩.១៤៧	២៣៨.០៩៧	៩៦៤.២៩៣
លទ្ធភាពទទួលបានវិញការិយបរិច្ឆេទ (១៩៦.១៣៤)		(៧៩១.៧៩៣)	(៩៣.២៩៧)	(៣៧៧.៨៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៣១៩)	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	៧១៥.៨៨៧	២.៨៩០.០៣៥	៥៦២.៩៦៣	២.២៨០.០០០

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
(ក) តាមកាលកំណត់:				
រយៈពេល ១ ខែ	៣.០៣២.១២៤	១២.២៤០.៦៨៥	៣២០.០០០	១.២៩៦.០០០
ពី ២ ទៅ ៣ ខែ	២៥៦.៣៣០	១.០៣៤.៨០៤	១២៥.៦២៥	៥០៨.៧៨១
ពី ៤ ទៅ ១២ ខែ	២.៦៥៥.១៨៥	១០.៧១៤.៩៤៥	៤.៨១៤.៣០១	១៩.៤៩៧.៩១៩
១ ទៅ ៣ ឆ្នាំ	៤៧៦.៤៧៧	១.៩២៣.៥៣៨	៣៧៦.០៧២	១.៥២៣.០៩២
៤ ទៅ ៥ ឆ្នាំ	៦០៦.០៣៣	២.៤៤៦.៥៥៥	៧៥០.០០៥	៣.០៣៧.៥២០
លើសពី ៥ ឆ្នាំ	១.៨៨៧.១៨២	៧.៦១៨.៥៥៣	១.១៨៦.៣៨១	៤.៨០៤.៨៤៣
	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៧. ឥណទាន និងបុរេប្រទានសុទ្ធ (ត)

(ii) ការប្រាក់ព្យួរទុក (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖(ត)

(ខ) តាមវគ្គបញ្ជី:

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
វគ្គបញ្ជី	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥
<hr/>				
(គ) ឧស្សាហកម្ម				
កសិកម្ម	២.០៦៨.៤៦០	៨.៣៥០.៣៧៣	១.៤២៤.៥៩៥	៥.៧៦៩.៦១០
សំណង់	១០១.០១៤	៤០៧.៧៩៤	៥៣១.១៦៤	២.១៥១.២១៤
ឥណទានទិញផ្ទះ	៣៦.៧៩៥	១៤៨.៥៤១	៥៤.៤៦៧	២២០.៥៩១
ផលិតកម្ម	២៣៣.៣៧៦	៩៤២.១៣៩	២៣៥.៨៥៨	៩៥៥.២២៥
អចលនទ្រព្យ	៧៦០.៧០៣	៣.០៧០.៩៥៨	១.៤៧៩.៦៣៧	៥.៩៩២.៥៣០
សេវាកម្ម	៩៦៧.៤២៣	៣.៩០៥.៤៨៧	១១៤.៣៣៣	៤៦៣.០៤៩
លក់ដុំ និងរាយ	៣.៧០២.២០៧	១៤.៩៤៥.៨១០	៣.៥២៨.៤៣១	១៤.២៩០.១៤៦
ផ្សេងៗ	១.០៤២.៣៥៣	៤.២០៧.៩៧៨	២០៣.៨៩៩	៨២៥.៧៩០
	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥
<hr/>				
(ឃ) គណនីចរន្ត:				
ប្រាក់ដុល្លារអាមេរិក	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥
<hr/>				

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៧. ឥណទាន និងបុរេប្រទានសុទ្ធ (ត)

(ii) ការប្រាក់ព្យួរទុក (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖(ត)

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
(ច) តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យួរ	២០០.០០០	៨០៧.៤០០	២០០.០០០	៨១០.០០០
ភាគីមិនមែនសម្ព័ន្ធព្យួរ	៨.៧១២.៣៣១	៣៥.១៧១.៦៨០	៧.៣៧២.៣៨៤	២៩.៨៥៨.១៥៥
	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥
(ឆ) តាមចំណាត់ថ្នាក់ឥណទាន៖				
ឥណទានស្តង់ដារ				
មានវត្តមាន	៦.៣៤៣.១១៦	២៥.៦០៧.១៥៩	៦.៦៧៦.៩៨៩	២៧.០៤១.៨០៥
ឥណទានឃ្នាំមើល				
មានវត្តមាន	៤១០.៩៩៩	១.៦៥៩.២០៣	៣២៨.៥៩៧	១.៣៣០.៨១៨
ឥណទានក្រោមស្តង់ដារ				
មានវត្តមាន	១.២០៥.២៤៨	៤.៨៦៥.៥៨៦	-	-
ឥណទានជាប់សង្ស័យ				
មានវត្តមាន	៣៨៦.១៧០	១.៥៥៨.៩៦៨	-	-
ឥណទានបាត់បង់				
មានវត្តមាន	៥៦៦.៧៩៨	២.២៨៨.១៦៤	៥៦៦.៧៩៨	២.២៩៥.៥៣២
	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៧. ឥណទាន និងបុរេប្រទានសុទ្ធ (ត)

(ii) ការប្រាក់ព្យួរទុក (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖(ត)

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
(ជ) តាមហានិភ័យ:				
ហានិភ័យ	២.១៩០.០០០	៨.៨៤១.០៣០	២.០៥០.០០០	៨.៣០២.៥០០
មិនមែនជាហានិភ័យ	៦.៧២២.៣៣១	២៧.១៣៨.០៥០	៥.៥២២.៣៨៤	២២.៣៦៥.៦៥៥
	<u>៨.៩១២.៣៣១</u>	<u>៣៥.៩៧៩.០៨០</u>	<u>៧.៥៧២.៣៨៤</u>	<u>៣០.៦៦៨.១៥៥</u>
	២០១៦		២០១៥	
(ឈ) តាមអត្រាការប្រាក់:				
ឥណទានវិបារូបណ៍	១២.០% - ១៨.០%		១២.០% - ១៨.០%	
ឥណទានមានកាលកំណត់	៩.០% - ២៤%		៩.០% - ២៤%	

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃ ឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យនេះ សំដៅលើឥណទានដែលមានចំនួនទឹកប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃ ឥណទាន និងកិច្ចសន្យាដែលនៅសល់ ឬឥណទាន និងកិច្ចសន្យាដែលបានអនុម័ត ។

៨. ប្រាក់បញ្ញើតម្កល់តាមច្បាប់

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
ប្រាក់បញ្ញើតម្កល់តាមច្បាប់:				
ដើមទុនអប្បបរមា	៣៨៧.២៥០	១.៥៦៣.៣២៨	៣៨៧.២៥០	១.៥៦៨.៣៦៣
ប្រាក់បញ្ញើអតិថិជន	៣០.០០០	១២១.១១០	៣០.០០០	១២១.៥០០
	<u>៤១៧.២៥០</u>	<u>១.៦៨៤.៤៣៨</u>	<u>៤១៧.២៥០</u>	<u>១.៦៨៩.៨៦៣</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

៨. ប្រាក់បញ្ញើតម្កល់តាមច្បាប់ (ត)

(ក) ប្រាក់បញ្ញើតម្កល់តាមច្បាប់ដើមទុនអប្បបរមា

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង ៥% នៃដើមទុនចុះបញ្ជីរបស់ ធនាគារ ស្របតាមប្រកាសលេខ ៨៧-០០-០៥ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណធនាគារឯកទេស ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ ហើយប្រកាស ៨៧-០០-២៨ ប្រ.ក ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ លើវិសោធនកម្មមាត្រា ៩ និង ១៣ ស្របតាមប្រកាសលេខ ៨៧-០០-០៥ ប្រ.ក ។ ប្រាក់បញ្ញើនេះត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃ កម្ពុជាជាប្រាក់ ដុល្លារអាមេរិក ហើយអាចដកមកវិញបាន នៅពេលធនាគារបញ្ចប់ ប្រតិបត្តិការអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារទទួលបាន ដោយផ្អែកលើ ៣/៨ LIBOR (៦ ខែ) ក្នុងអត្រាចន្លោះពី ០.១៨% ទៅ ០.២០% ក្នុងមួយឆ្នាំ (២០១៥ ០.១៨% ទៅ ០.២០% ក្នុងមួយឆ្នាំ ។

(ខ) ប្រាក់បញ្ញើតម្កល់តាមច្បាប់អតិថិជន

ប្រាក់បញ្ញើតាមច្បាប់នៃ ៥% នៃប្រាក់បញ្ញើរបស់អតិថិជនជាមួយធនាគារជាតិនៃកម្ពុជាស្របតាមប្រកាសលេខ ៨៧-០០-០៥ ប្រ.ក ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ នៅទុនបម្រុងកាតព្វកិច្ចនេះ ។ នេះជាទុនបម្រុងកាតព្វកិច្ច ដែលប្រែប្រួលនេះ អាស្រ័យលើកម្រិតនៃប្រាក់បញ្ញើអតិថិជន ។ ទុនបម្រុងកាតព្វកិច្ចនេះ មិនទទួលបានការ ប្រាក់ទេ ។

៩. ការវិនិយោគ

ការវិនិយោគ គឺជាការវិនិយោគជាមួយ Credit Bureau Holding (Cambodia) Ltd ("CBHC") ។ CBHC គឺជា ស្ថាប័នឯករាជ្យមួយដែលបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា ។ លក្ខន្តិកៈរបស់វាត្រូវបានចុះ ហត្ថលេខា នាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០០០រវាងសមាគមធនាគារនៅកម្ពុជា (សធរក) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ("គមក") និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ("សហអ") ។ ធនាគារបានវិនិយោគទឹកប្រាក់ចំនួន ២.៥០០ ដុល្លារ អាមេរិក នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១០និងទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ដែលស្មើនឹង ០.៥% នៃតម្លៃភាគហ៊ុនសរុបរបស់CBHC ។

ធនាគារឯកទេសភី អេច អែស អ៊ិច អ៊ិច ចំណាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១០. ទ្រព្យនិងបរិក្ខារ

២០១៦	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់		សម្ភារ ដុល្លារអាមេរិក		កុំព្យូទ័រ និងបរិក្ខារ យានយន្ត ដុល្លារអាមេរិក		សរុប ពាន់រៀល (កំណត់សម្គាល់ ៤)	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	
តម្លៃដើម								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	៥៣.៨០៨	៤២.១៣៩	៧៨.៩១៥	៣៣៨.២៦៦	៥១៣.១២៨	២.០៧៨.១៦៨		
ការទិញបន្ថែម	៣.៧០០	-	៧.៤៩១	-	១១.១៩១	៤៥.១៧៨		
ការលុបចោល	(២៦.២១២)	(៣៦.៦១៦)	(៦៥.៨៦៤)	(៦៦)	(១២៨.៧៥៨)	(៥១៩.៧៩៦)		
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៦.៦៧០)		
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	៣១.២៩៦	៥.៥២៣	២០.៥៤២	៣៣៨.២០០	៣៩៥.៥៦១	១.៥៩៦.៨៨០		
ដក: រំលស់បង្គរ								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	៥០.៧៣៨	៤១.២៣៧	៧៧.០៦៦	២៦១.៤៨៧	៤៣០.៥២៨	១.៧៤៣.៦៣៨		
រំលស់ក្នុងការិយបរិច្ឆេទ	៦៩៥	៣៥២	២.៤០៦	១៧.០៣២	២០.៤៨៥	៨២.៦៩៨		
ការលុបចោល	(២៥.៦០៣)	(៣៦.៥៤១)	(៦៥.៥៨០)	(៣៣)	(១២៧.៧៥៧)	(៥១៥.៧៥៥)		
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៥.៥៩៦)		
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	២៥.៨៣០	៥.០៤៨	១៣.៨៩២	២៧៨.៤៨៦	៣២៣.២៥៦	១.៣០៤.៩៤៥		
តម្លៃយោង								
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	៥.៤៦៦	៤៧៥	៦.៦៥០	៥៩.៧១៤	៧២.៣០៥	២៩១.៨៩៥		

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំភាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១០. ទ្រព្យ និងបរិក្ខារ (ត)

២០១៥	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់		សម្ភារ កុំព្យូទ័រ និងបរិក្ខារ យានយន្ត		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
តម្លៃដើម						
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	៥៣.៨០៨	៥១.៤៥៣	៩១.៥៣៨	៣៣៨.២៦៦	៥៣៥.០៦៥	២.១៨០.៣៩០
ការទីញបន្ថែម	-	-	៤៥១	-	៤៥១	១.៨២៧
ការលក់ចោល	-	(៩.៣១៤)	(១៣.០៧៤)	-	(២២.៣៨៨)	(៩០.៦៧១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(១៣.៣៧៨)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	៥៣.៨០៨	៤២.១៣៩	៧៨.៩១៥	៣៣៨.២៦៦	៥១៣.១២៨	២.០៧៨.១៦៨
ដក: រំលស់បង្គរ						
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	៤៩.៨៦៦	៤៩.៩៤៣	៨៨.៩៤៣	២៣៩.៦៦៧	៤២៨.៤១៩	១.៧៤៥.៨០៧
រំលស់ក្នុងការិយបរិច្ឆេទ	៨៧២	៥៩៤	១.១៧៤	២១.៨២០	២៤.៤៦០	៩៩.០៦៣
ការលក់ចោល	-	(៩.៣០០)	(១៣.០៥១)	-	(២២.៣៥១)	(៩០.៥២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(១០.៧១០)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	៥០.៧៣៨	៤១.២៣៧	៧៧.០៦៦	២៦១.៤៨៧	៤៣០.៥២៨	១.៧៤៣.៦៣៨
តម្លៃយោង						
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	៣.០៧០	៩០២	១.៨៤៩	៧៦.៧៧៩	៨២.៦០០	៣៣៤.៥៣០

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

១១. ប្រាក់បញ្ញើពីអតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦
បញ្ញើពីអតិថិជន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖(ត)				
	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
(ក) តាមកាលកំណត់:				
ក្នុងរយៈពេល ១ ខែ	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦
(ខ) តាមប្រភេទអតិថិជន				
សហគ្រាសពាណិជ្ជកម្ម			-	-
បុគ្គល	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦
(គ) តាមរូបិយប័ណ្ណ:				
ក្នុងរយៈពេល ១ ខែ	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦
(ឃ) តាមនិវាសនដ្ឋាន:				
ក្នុងរយៈពេល ១ ខែ	៩៨.៦៣៧	៣៩៨.១៩៨	៩៦.៤៧៨	៣៩០.៧៣៦

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

១២. បំណុលផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណាយបង្ក	១៧.១២៥	៦៩.១៣៤	២៦.៣០៦	១០៦.៥៣៩
បំណុលផ្សេងៗ	៤០.៦៦៧	១៦៤.១៧៣	២១.០៤៥	៨៥.២៣៣
	<u>៥៧.៧៩២</u>	<u>២៣៣.៣០៧</u>	<u>៤៧.៣៥១</u>	<u>១៩១.៧៧២</u>

១៣. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យាសុទ្ធ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យ និងបរិក្ខារ សំវិធានធនទៅលើឥណទាន និងបុរេប្រទានលើឥណទាន ទូទៅ និងឃ្នាំមើល(*)	(៨.៦៧៨)	(៣៥.០៣៣)	-	-
ពន្ធពន្យាជាទ្រព្យសកម្មសុទ្ធ	<u>៦.៤៧៤</u>	<u>២៦.១៣៦</u>	<u>-</u>	<u>-</u>

បម្រែបម្រួលនៃពន្ធពន្យាជាទ្រព្យសកម្ម អំឡុងកាលរិយបរិច្ឆេទ ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី ១ ខែ មករា	-	-	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	<u>៦.៤៧៤</u>	<u>២៦.១៣៦</u>	<u>-</u>	<u>-</u>
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>៦.៤៧៤</u>	<u>២៦.១៣៦</u>	<u>-</u>	<u>-</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៣. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ពន្ធលើប្រាក់ចំណេញសុទ្ធ (ត)

(*) នេះសំដៅដល់ពន្ធលើពន្ធពន្យាជាទ្រព្យសកម្មដែលកើតឡើងពីសំវិធានធនឥណទាន និងបុរេប្រទានលើឥណទានទូទៅ និងឥណទានឃ្នាំមើល ដែលមិនអាចកាត់កងបានក្នុងការគណនាពន្ធលើប្រាក់ចំណេញតាមប្រកាសថ្មី លេខ.១៥៣៥ កសហ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ។

(ខ) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	៩៥.៤៥៧	៣៨៦.៦០១	៤០.៨០៤	១៦៥.២៥៦
ចំណាយពន្ធលើប្រាក់ចំណេញ	៥៥.១៦៤	២២២.៦៨៧	១០៤.៨១៩	៤២៤.៥១៧
ពន្ធលើប្រាក់ចំណេញបានបង់	(១០៥.៨៧៨)	(៤២៧.៤២៩)	(៥០.១៦៦)	(២០៣.១៧២)
លម្អៀងពីអត្រាប្តូរប្រាក់	-	(១.២៤១)	-	-
សមតុល្យនាចុងការិយបរិច្ឆេទ	៤៤.៧៤៣	១៨០.៦២៨	៩៥.៤៥៧	៣៨៦.៦០១

(គ) ពន្ធលើប្រាក់ចំណេញ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៥៥.១៦៤	២២២.៦៨៧	១០៤.៨១៩	៤២៤.៥១៧
ពន្ធពន្យាជាទ្រព្យសកម្ម	(៦.៤៧៤)	(២៦.១៣៦)	-	-
៤៤.៦៩០	១៩៦.៥៥១	១០៤.៨១៩	៤២៤.៥១៧	

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយ គណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុបដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

១៣. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ពន្ធលើប្រាក់ចំណេញ(ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធជាផ្លូវការ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	២០១៦		២០១៥			
	ដុល្លារអាមេរិក ពាន់រៀល	%	ដុល្លារអាមេរិក ពាន់រៀល	%		
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)			
ប្រាក់ចំណេញ						
មុនកាត់ពន្ធ	២៦២.០៤៧	១.០៥៧.៨៨៣	៥៣៩.៤៤១	២.១៨៤.៧៣៦		
ពន្ធគណនាតាមអត្រាពន្ធលើ						
ប្រាក់ចំណេញ	៥២.៤០៩	២១១.៥៧៥	២០% ១០៧.៨៨៨	៤៣៦.៩៤៦	២០%	
ចំណាយមិនអាច						
កាត់កងបាន	២.១០០	៨.៤៧៧	១%	៣.០៨០	១២.៤៧៤	១%
ផលប៉ះពាល់នៃភាពខុស						
ជាបណ្តោះអាសន្ន (៥.៨១៩)	(២៣.៤៩១)	-២%	(៦.១៤៩)	(២៤.៩០៣)	-១%	
ពន្ធលើប្រាក់ចំណេញ	៤៨.៦៩០	១៨៦.៥៦១	១៨% ១០៤.៨១៩	៤២៤.៥១៧	២០%	

ការគណនាប្រាក់ចំណេញដែលត្រូវជាប់ពន្ធ ជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអជ្ញាធរពន្ធដារ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំណាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៤. ដើមទុន

រចនាសម្ព័ន្ធដើមទុន និងភាគហ៊ុនលម្អិត ដែលត្រូវបានអនុម័ត និងចុះបញ្ជីដូចខាងក្រោម៖

	២០១៦			២០១៥		
	%	ចំនួន	តម្លៃ	%	ចំនួន	តម្លៃ
	ម្ចាស់ភាគហ៊ុន	ភាគហ៊ុន	ដុល្លារអាមេរិក	ម្ចាស់ភាគហ៊ុន	ភាគហ៊ុន	ដុល្លារអាមេរិក០០០
លោកស្រី. ជុន នៃលលី	៥៤.២៨	៤.២០៤	៤.២០៤	៥៤.២៨	៤.២០៤	៤.២០៤
លោក ជុន ហ៊្សីសតាំង	៤៥.៧២	៣.៥៤១	៣.៥៤១	៤៥.៧២	៣.៥៤១	៣.៥៤១
	១០០.០០	៧.៧៤៥	៧.៧៤៥	១០០.០០	៧.៧៤៥	៧.៧៤៥

ចំនួនសរុបនៃភាគហ៊ុនដែលបានចុះបញ្ជី បានអនុម័ត និងបានបង់ គឺ ៧ .៧៤៥ ភាគហ៊ុន (៣១ ខែធ្នូ ឆ្នាំ ២០១៥: ៧.៧៤៥ ភាគហ៊ុន) ជាមួយនឹងតម្លៃដូចគ្នានឹង ១០០០ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ។

ការកែប្រែលើ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នា ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១១ និងអនុម័តដោយ ក្រសួងពាណិជ្ជកម្មនាថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១២ ។

នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ភាគទុនិកបានធ្វើការប្រជុំសម្រេចតម្លើងភាគហ៊ុនរបស់ធនាគារ ដើម្បីអនុលោម ទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧ -០១៦-១១៧ ប្រ.ក ស្តីពីដើមទុនចុះបញ្ជី អប្បបរមារបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ និងសារព័ត៌មានណែនាំស្តីពី ការអនុវត្តប្រកាស ស្តីពីដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លេខធ៧ -០១៦-០០៣ ចុះថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៦ ។ ប្រកាសថ្មីនេះ តម្រូវឲ្យធនាគារឯកទេស ដែលត្រូវបានបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនក្នុងស្រុកត្រូវមានដើមទុនចុះបញ្ជីអប្បបរមា ស្មើនឹង ៦០.០០០.០០០.០០០ រៀល (សមមូលនឹង ១៥.០០០.០០០ ដុល្លារអាមេរិក) ។

ធនាគារបានស្នើរទៅធនាគារជាតិនៃកម្ពុជា នូវប្រតិបត្តិការដូចខាងក្រោម៖

- នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦៖ ធ្វើការបង្កើនដើមទុនពី ៧.៧៤៥.០០០ ដុល្លារអាមេរិក ទៅ ៩.០៩៦.៤៥២ ដុល្លារអាមេរិកដោយផ្ទេរចេញពីប្រាក់ចំណេញរក្សាទុកនាការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ចំនួន ១.៣៥១.៤៥២ ដុល្លារអាមេរិក ។
- នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧៖ ធ្វើការបង្កើនដើមទុន ស្មើនឹងប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

- នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧៖ ធ្វើការបង្កើនដើមទុនដែលនៅសល់ ទៅតាមសមមាត្រជាភាគរយ (%) នៃចំនួនម្ចាស់ភាគហ៊ុនទាំងពីរ ដើម្បីគោរពតាមតម្រូវការនៃការបង្កើនដើមទុនចុះបញ្ជីអប្បបរមា ឲ្យបានយ៉ាងតិចពាក់កណ្តាលនៃដើមទុនដែលត្រូវបំពេញបន្ថែម យ៉ាងយូរបំផុតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៧ ។ នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៧ ធនាគារបានធ្វើការស្នើសុំពន្យារពេលក្នុងការបន្ថែមដើមទុនរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។

នៅថ្ងៃចេញរបាយការណ៍នេះ ធនាគារពុំទាន់ទទួលបាននូវការអនុម័តពីធនាគារជាតិនៃកម្ពុជានៅឡើយទេ ។

១៥. ចំណូលពីការប្រាក់

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	១.០៣៧.៣៩៩	៤.១៨៧.៩៨០	៨៥៩.៣៩៧	៣.៤៨០.៥៥៨
	៨១៣	៣.២៨២	៣៦៨	១.៤៩០
	<u>១.០៣៨.២១២</u>	<u>៤.១៩១.២៦២</u>	<u>៨៥៩.៧៦៥</u>	<u>៣.៤៨២.០៤៨</u>

១៦. ចំណូលពីប្រតិបត្តិការផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ការប្រមូលមកវិញ	៦៥១.៧៤១	២.៦៣១.០៧៨	១០៥.៥៩១	៤២៧.៦៤៤
ចំណូលពីការពិន័យ	១១១.៣២៧	៤៤៩.៤២៧	៧៣.៨៤១	២៩៩.០៥៦
ចំណូលពីសេវាកម្មឥណទាន	២០.៦៩៥	៨៣.៥៤៦	៣១.៤១៥	១២៧.២៣១
ផ្លែសែវាកម្ម	៦.៤២៨	២៥.៩៥០	៤.២៥១	១៧.២១៧
ចំណាយផ្សេងៗ	៦.៩៨៩	២៨.២១៥	៨.០៥៨	៣២.៦៣៤
	<u>៧៩៧.១៨០</u>	<u>៣.២១៨.២១៦</u>	<u>២២៣.១៥៦</u>	<u>៩០៣.៧៨២</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៧. ចំណាយទូទៅ និងរដ្ឋបាល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណាយលើបុគ្គលិក	២២៣.៤៥២	៩០២.០៧៦	២០៨.៦២០	៨៤៤.៩១១
ចំណាយលើការជួល	១២០.០០០	៤៨៤.៤៤០	១២០.០០០	៤៨៦.០០០
កម្រៃវិជ្ជាជីវៈ	៣៤.៧៣២	១៤០.២១៣	៣៣.៥៤៨	១៣៥.៨៦៩
ចំណាយលើការធ្វើដំណើរ និងយានយន្ត	២៩.៥៣២	១១៩.២២១	២៥.៨៨១	១០៤.៨១៨
ចំណាយផ្សេងៗ	២៥.៦៦១	១០៣.៥៩៣	២៨.៦៥៩	១១៦.០៦៩
រំលស់	២០.៤៨៥	៨២.៦៩៨	២៤.៤៦០	៩៩.០៦៣
ចំណាយថ្លៃទឹក និងភ្លើង	១៦.២៧៥	៦៥.៧០២	៨.៩៦៩	៣៦.៣២៤
ចំណាយផ្នែកទំនាក់ទំនង	៥.៩៤៧	២៤.០០៨	៥.៣៥២	២១.៦៧៦
គ្រឿងផ្គត់ផ្គង់ការិយាល័យ	៤.៨៨៨	១៩.៧៣៣	៣.៨១៧	១៥.៤៥៩
ចំណាយការចូលវិភាគទាន	២.៥៣៤	១០.២៣០	៤០០	១.៦២០
ចំណាយលើការបង់ពន្ធផ្សេងៗ	១.៨០៧	៧.២៩៥	១.៤៥៥	៥.៨៩៣
ការថែទាំ និងជួសជុល	១.១១០	៤.៤៨២	៨១៤	៣.២៩៧
ចំណាយការលុបចោលទ្រព្យសកម្ម	១.០០១	៤.០៤១	៣៧	១៥០
	<u>៤៨៧.៤២៤</u>	<u>១.៩៦៧.៧៣២</u>	<u>៤៦២.០១២</u>	<u>១.៨៧១.១៤៩</u>

១៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ

(ក) សមតុល្យជាមួយសម្ព័ន្ធព្រទ្ធិមានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមាជិកគ្រួសារ និងភាគទុនិក ឥណទាន និងបុរេប្រទាន	២០០.០០០	៨០៧.៤០០	២០០.០០០	៨១០.០០០
ភាគទុនិក/ក្រុមប្រឹក្សាភិបាលៈ ប្រាក់បញ្ញើពីអតិថិជន	៤៦២	១.៨៦៥	១៥២	៦១៦
	<u>២០០.៤៦២</u>	<u>៨០៩.២៦៥</u>	<u>២០០.១៥២</u>	<u>៨១០.៦១៦</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៨. សមតុល្យនិងប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ (ត)

(ខ) ប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្រទ្ធិមានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
កម្រៃក្រុមប្រឹក្សាភិបាល				
និងអត្ថប្រយោជន៍ផ្សេងៗ	១០២.០០០	៤១១.៧៧៤	១០៧.០៩៥	៤៣៣.៧៣៥
ចំណាយលើការជួល	១២០.០០០	៤៨៤.៤៤០	១២០.០០០	៤៨៦.០០០
	<u> </u>	<u> </u>	<u> </u>	<u> </u>

១៩. កាតព្វកិច្ចសន្យានិយមថាភាព

(ក) ភតិសន្យាឥណទាន

នៅក្នុងប្រតិបត្តិការរបស់ធនាគារ ធនាគារអាចកើតមាននូវកាតព្វកិច្ចសន្យាជាមួយអតិថិជន ។ ពុំមានការបាត់បង់ធ្ងន់ធ្ងរកើតឡើងដោយសារប្រតិបត្តិការនេះឡើយ ។ នៅថ្ងៃនៃតារាងតុល្យការនេះ កាតព្វកិច្ចសន្យារបស់ធនាគារមានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ផ្នែកនៃឥណទាន និងបុរេប្រទាន				
មិនទាន់ផ្តល់ឲ្យអតិថិជន	២០៦.៣៣៨	៨៣២.៩៨៦	២០៦.២៧៥	៨២៤.០៦៩
	<u> </u>	<u> </u>	<u> </u>	<u> </u>

(ខ) យថាភាពលើពន្ធ

ធនាគារ បានទទួលការកំណត់ពន្ធពេញលេញពីនាយកដ្ឋានសវនកម្មពន្ធដារសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ខែ ធ្នូ ឆ្នាំ ២០០៧រហូតដល់ ថ្ងៃទី ៣១ខែ ធ្នូ ឆ្នាំ ២០១០ ។ ការកំណត់ពន្ធនេះត្រូវបានចេញនៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ហើយនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៦ ធនាគារបានធ្វើលិខិតសុំការលើកលែងលើការកំណត់ពន្ធនេះ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៩. ភាគព្រឹត្តិសន្យានិយមថាភាព (ត)

(ខ) យថាភាពលើពន្ធ (ត)

មានការបកស្រាយខុសប្លែកគ្នាទាក់ទងនឹងបទប្បញ្ញត្តិស្តីពីពន្ធដារក្នុងប្រទេសកម្ពុជា ហើយការកំណត់ចំនួនពន្ធដែលត្រូវបង់នៅដំណាក់កាលនេះ នៅមានលក្ខណៈមិនប្រាកដប្រជាឡើយ ។ ធនាគារមានការជឿជាក់យ៉ាងមុតមាំថាខ្លួនមានមូលដ្ឋានសមរម្យដែលអាចតវ៉ាជាមួយសមត្ថកិច្ចពន្ធដារ ។ ហេតុដូច្នោះ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ពុំមានបំណុលពន្ធណាដែលទាក់ទងនឹងការកំណត់ពន្ធ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ ។

ពន្ធត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយ ច្បាប់ ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាង នៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថាការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយ ផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យប្រតិបត្តិការ
- ហានិភ័យសាច់ប្រាក់ងាយស្រួល
- ហានិភ័យទីផ្សារ

កំណត់សំគាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវធនធានរបស់ធនាគារ

(ខ) ហានិភ័យប្រតិបត្តិការ

ធនាគារឯកទេសនី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធីបុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយ ចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួលជាដើម ដែលកើតមានឡើងពីតម្រូវការច្បាប់និងបទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ ជាទូទៅនៅក្នុងហេតុការណ៍អាជីវកម្ម ។

ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងបានតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្មតាមរយៈបណ្តាអង្គភាព ត្រួតពិនិត្យ និងគាំទ្រផ្សេងៗ ដែលឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នក គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និង វិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់ ។ គោលការណ៍និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាសារៈសំខាន់នៃការខាតបង់ពីចំណូល និងការខាតបង់ជាមូលដ្ឋាន នៅក្នុងទំរង់ជាសំវិធានធន ដែលជាលទ្ធផលនៃការខកខានរបស់អ្នកខ្ចី ឬភាកីដៃគូ តាមរយៈសកម្មភាពនៃកាត់ផ្តល់កម្ចី និងវិនិយោគ ។

ហានិភ័យ ឥណទានភាគច្រើនកើតឡើងពីការផ្តល់ឥណទានជូនអតិថិជន ។ ចំនួនហានិភ័យឥណទានត្រូវបានបង្ហាញទៅតាមតម្លៃយោងនៃទ្រព្យនៅក្នុងតារាងសមតុល្យ ។ សកម្មភាពនៃការផ្តល់ឥណទាន ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ឥណទានរបស់ក្រុមហ៊ុនដើម្បីធានាការសម្រេចបាននូវគោលបំណងជាទូទៅនៅក្នុងតំបន់ដែលត្រូវឲ្យខ្ចី មានន័យថាត្រូវសម្រេច បាននូវសំរៀតឥណទានល្អនិងរឹងមាំ ហើយអាចកាត់បន្ថយហានិភ័យឥណទានបាន ។ គោលការណ៍ ឥណទានរួមមានគោលការណ៍ក្នុងការផ្តល់ឥណទានគោលការណ៍ស្តីពីវត្ថុបញ្ចាំ ព្រមទាំងដំណើរការ និង នីតិវិធីអនុម័តឥណទាន ដើម្បីធានានូវ អនុលោមភាពតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ក្រុមហ៊ុនកាន់កាប់វត្ថុបញ្ចាំក្នុងកាតផ្តល់ឥណទានដល់អតិថិជននៅក្នុងទំរង់ជាការរំលោះលើការប្រាក់ទៅលើទ្រព្យសម្បត្តិ និងអ្នកធានា។ ការប៉ាន់ស្មានលើតំលៃទីផ្សារ គឺផ្អែកលើការវាយតំលៃទ្រព្យបញ្ចាំនៅពេលខ្ចី និងជាទូទៅមិនត្រូវបានបន្ថែមអ្វីដែលថ្មីលើកលែងតែ នៅពេលឥណទានមានការយឺតយ៉ាវ ។

(គ) ហានិភ័យឥណទាន

(i) ការវាស់វែងហានិភ័យឥណទាន

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

ក្រុមហ៊ុន ប៉ាន់ប្រមាណនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយ
ផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរទឹកប្រាក់របស់អ្នកខ្ចី ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ធនាគារ ធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឲ្យឯកត្តជន ឬសហគ្រាសធុនតូច និងមធ្យម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារគ្រប់គ្រងកម្រិតនិងត្រួតពិនិត្យ ការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលត្រូវបានរកឃើញ។ធនាគារជាតិនៃកម្ពុជា បានកំណត់និយមន័យហានិភ័យធំថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលជាឯកត្តបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨ ក របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ប្រ 226067 %20ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួនរវាងហានិភ័យឥណទានទូទៅរបស់ធនាគារធៀបនឹងអ្នកទទួលបានផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យឥណទានសរុប មិនត្រូវលើសពី %300នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ធនាគារប្រើប្រាស់គោលនយោបាយ និងការអនុវត្តន៍ជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលនយោបាយប្រើច្រើនបំផុតក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានា ដោយយកវត្ថុបញ្ចាំពីអតិថិជនដែលជាការអនុវត្តន៍ទូទៅមួយ ។ ធនាគារអនុវត្តតាមគោលការណ៍ណែនាំ ស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀសហានិភ័យឥណទាន ។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ដល់អតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន(មានដី អគារ និងទ្រព្យផ្សេងៗ)
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

(iii) គោលនយោបាយក្នុងការកំណត់ខ្លិនភាពនៃតម្លៃ និងការធ្វើសវិធានធន

ធនាគារ តម្រូវឲ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ដែលស្របតាមប្រកាសលេខ ៨៧-០៩-០៧៤ ប្រ.ក. ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ។ សូមមើលកំណត់សំគាល់លេខ ៣(ង) សម្រាប់ព័ត៌មានលម្អិត ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

(គ) ហានិភ័យឥណទាន (ត)

(iv) ហានិភ័យឥណទានអតិបរមាដោយមិនគិតវត្តបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១.០១៩.០១១	៤.១១៣.៧៤៧	១.៣១០.៤១៩	៥.៣០៧.១៩៧
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	៥៦.១៣០	២២៦.៥៩៧	៥៥០.៤១៨	២.២២៩.១៩៣
សមតុល្យជាមួយធនាគារនានា ៦	.៤០២	២៥.៨៤៥	៦.៥០៤	២៦.៣៤១
ឥណទានផ្តល់ដល់អតិថិជន	៧.៩២០.៥១០	៣១.៩៧៥.០៩៩	៦.៩៥៥.៧៧៨	២៨.១៧០.៩០១
ការវិនិយោគ	១២.៥០០	៥០.៤៦៣	១២.៥០០	៥០.៦២៥
សរុបទ្រព្យសកម្ម	៩.០១៩.៥៥៣	៣៦.៣៩១.៧៥១	៨.៨៣៥.៦១៩	៣៥.៧៨៤.២៥៧

(v) ហានិភ័យឥណទាន

ឥណទានផ្តល់ដល់អតិថិជន
មិនហួសកាលកំណត់

និងមិនខាតបង់	៤.២០៧.៨២០	១៦.៩៨៦.៩៦៩	៥.១៨៤.៥៣៣	២០.៩៩៧.៣៥៩
ហួសកាលកំណត់				
តែមិនខាតបង់	២.៥៤៦.២៩៥	១០.២៧៩.៣៩៣	១.៨២១.០៥៣	៧.៣៧៥.២៦៤
ខាតបង់តាមតម្លៃទោល	២.១៥៨.២១៦	៨.៧១២.៧១៨	៥៦៦.៧៩៨	២.២៩៥.៥៣២
	៨.៩១២.៣៣១	៣៥.៩៧៩.០៨០	៧.៥៧២.៣៨៤	៣០.៦៦៨.១៥៥

(គ) ហានិភ័យឥណទាន (ត)

(v) ហានិភ័យឥណទាន (ត)

មិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានអតិថិជនដែលមិនហួសកាលកំណត់ និងមិនខាតបង់ គឺជាឥណទានដែលមានគុណភាពល្អ ដែលគ្មានបទពិសោធន៍ឱនភាព។ ឥណទានទាំងអស់នេះ មានវត្តបញ្ចាំ ហើយអ្នកគ្រប់គ្រងយល់ឃើញថានិរន្តរភាពនៃឱនភាពគឺមានកម្រិតទាប។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

ឥណទានខាតបង់ និងបុរេប្រទាន

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាន និងបុរេប្រទាន ដែលធនាគារកំណត់ និងរំពឹងថា មិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាខ្ចី ឥណទាន និង បុរេប្រទាន។ អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី ៩០ ថ្ងៃ។ សំវិធានធន អប្បបរមាត្រូវបាន ធ្វើឡើងទៅតាមចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែ មានព័ត៌មាន ផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី។

នៅក្នុងការកំណត់សំវិធានធន រាល់តម្លៃទ្រព្យបញ្ចាំក្រៅពីប្រាក់បញ្ញើ ដែលត្រូវបានគេដាក់បញ្ចាំ ក្នុង ករណីដែលឥណទានត្រូវបានចាត់ថ្នាក់ថាខាតបង់នោះរាល់ទ្រព្យបញ្ចាំ អាចនឹងត្រូវប្រើប្រាស់តាមតម្លៃ សមស្របដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។ យោងតាមគោលការណ៍គណនេយ្យដោយឡែក ដែលបានបង្ហាញក្នុងកំណត់សំគាល់ ៣ (ង) ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់លើសពី ៣០ ថ្ងៃ តែតិចជាង ៩០ ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា ៣% ។

(គ) ហានិភ័យឥណទាន (ត)

(v) ហានិភ័យឥណទាន (ត)

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នក ខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទាន ដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសង ប្រាក់របស់ អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និង បច្ចុប្បន្នកម្មនៃ ទស្សនៈវិស័យអាជីវកម្មដោយផ្អែកលើសម្មតិកម្មជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិន គិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ ។ ការចាត់ថ្នាក់នេះមិនត្រូវធ្វើបន្តនោះឡើយលុះត្រាតែ ការប្រាក់ និងប្រាក់ដើមមិនត្រូវបានសងមកវិញក្នុងអំឡុងបីក្រាសងរំលស់និងក្នុងរយៈពេលមិនតិច ជាងបីខែ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបឥណទាន និង បុរេប្រទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់បង់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូល មិនអាចប្រមូលមកវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតម្លៃសមស្រប គឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំប្រចាំឆ្នាំ ។

នៅក្នុងការិយបរិច្ឆេទ ធនាគារមិនបានរឹបអូសទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានដាក់បញ្ចាំនោះទេ ។

ការប្រមូលផ្តុំហានិភ័យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការប្រឈមនឹងហានិភ័យឥណទាន

ការប្រមូលផ្តុំកើតមានឡើង នៅពេលដែលអ្នកខ្ចីប្រកបអាជីវកម្មស្រដៀងគ្នា ឬនៅក្នុងតំបន់ភូមិសាស្ត្រ ដូចគ្នា ឬមានស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចនាំមានផលប៉ះពាល់ស្រដៀងគ្នាទៅលើលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា តាមរយៈការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌផ្សេង ទៀត ។ ការប្រមូលផ្តុំនៃបង្ហាញពីបម្រែបម្រួលនៃប្រតិបត្តិការរបស់ធនាគាររហូតដល់ការអភិវឌ្ឍន៍ ។

(ឃ) ហានិភ័យទីផ្សារ

ធនាគារប្រឈមនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេល អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ ។

ហានិភ័យទីផ្សារ កើតឡើងមកពីស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផល មូលធន ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ និងការផ្លាស់ប្តូរកម្រិតងាយនៃអត្រា ឬ តម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការរីកសាយឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន ។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដូចជា កិច្ចសន្យា ប្តូររូបិយប័ណ្ណ (foreign exchange contract) និងការផ្តោះប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បី គ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុរបស់ខ្លួននោះទេ ។

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ធនាគារធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមិនបានធ្វើប្រតិបត្តិការជារូបិយប័ណ្ណណាមួយ ក្រៅពី ប្រាក់ដុល្លារអាមេរិកនោះទេ ហេតុនេះធនាគារមិនមានហានិភ័យការប្តូររូបិយប័ណ្ណបរទេសទេ ។

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

(ii) ហានិភ័យតម្លៃ

ធនាគារ

គឺមិនបានប៉ះពាល់នឹងហានិភ័យនៃតម្លៃមូលបត្រទេដោយសារតែធនាគារមិនបានកាន់កាប់ចំណាត់ថ្នាក់ការវិនិយោគណាមួយលើតារាងតុល្យការ ដូចទីផ្សារមូលបត្រទេ ។

(iii) ហានិភ័យអត្រាការប្រាក់ហានិភ័យអត្រាការប្រាក់ សំដៅដល់ការប្រែប្រួលនៅក្នុងការ ប្រាក់សុទ្ធដែលជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងកម្រិតនៃអត្រាការប្រាក់ និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសម្បត្តិ និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យផលចំណេញនៃការវិនិយោគតម្លៃទីផ្សារ តម្លៃមូលនិធិ និងការវិភាគគំលាតភាពរំញោចអត្រាការប្រាក់។ ការថយចុះជាសក្តានុពលនៅក្នុងចំណូលការប្រាក់សុទ្ធ ពីការផ្លាស់ប្តូរនូវអត្រាការប្រាក់ ត្រូវបានត្រួតពិនិត្យជាមួយនឹងកម្រិតហានិភ័យដែលបានកំណត់។

ធនាគារឯកទេសភីអេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

២០១៦	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	(iii) ហានិភ័យអត្រាការប្រាក់ (ត)		លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
			៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក			
ទ្រព្យសកម្ម សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	-	-	-	-	-	១.០១៩.០១១	១.០១៩.០១១
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	-	-	-	-	-	៦២.៥៣២	៦២.៥៣២
- ដំណើរការ	២.៤៦៥.៣២៦	២៥៦.៣៣០	១.៤៦៤.១៨៥	៩៩៩.៧០២	១.៥៦៨.៥៧២	-	៦.៧៥៤.១១៥
- មិនដំណើរការ	៥៦៦.៧៩៨	- ១.១៩០.០០០	៨២.៨០៩	៣១៨.៦០៩	- ២.១៥៨.២១៦	-	-
- ការប្រាក់ដែលបានទទួល	-	-	-	-	-	៨០០.៧៥៩	៨០០.៧៥៩
- ការប្រាក់ព្យួរទុក	-	-	-	-	-	(៧១៥.៨៨៧)	(៧១៥.៨៨៧)
- សំវិធានធន	-	-	-	-	-	(១.០៧៦.៦៩៣)	(១.០៧៦.៦៩៣)
ការវិនិយោគ	-	-	-	-	-	១២.៥០០	១២.៥០០
	<u>៣.០៣២.១២៤</u>	<u>២៥៦.៣៣០</u>	<u>២.៦៥៤.១៨៥</u>	<u>១.០៨២.៥១១</u>	<u>១.៨៨៧.១៨១</u>	<u>១០២.២២២</u>	<u>៩.០១៤.៥៥៣</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ឃ) ហានិភ័យទីផ្សារ (ត)

២០១៦	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	(iii) ហានិភ័យអត្រាការប្រាក់ (ត)		លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
			៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក			
បំណុល							
បញ្ញើពីអតិថិជន	-	-	-	-	-	៩៨.៦៣៧	៩៨.៦៣៧
គណនីបំណុល និង ចំណាយបង្គរ	-	-	-	-	-	៣៩.២១៦	៣៩.២១៦
	-	-	-	-	-	១៣៧.៨៥៣	១៣៧.៨៥៣
គម្លាតរំញោចការប្រាក់	៣.០៣២.១២៤	២៥៦.៣៣០	២.៦៥៤.១៨៥	១.០៨២.៥១១	១.៨៨៧.១៨១	(៣៥.៦៣១)	៨.៨៧៦.៧០០
សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	១២.២៤០.៦៨៥	១.០៣៤.៨០៤	១០.៧១៤.៩៤៥	៤.៣៧០.០៩៧	៧.៦១៨.៥៥០	(១៤៣.៨៤៣)	៣៥.៨៣៥.២៣៧

ធនាគារឯកទេសភីអេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

២០១៥			(iii) ហានិភ័យអត្រាការប្រាក់ (ត)		លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	រហូតដល់ ១ខែ	២-៣ ខែ	៤-១២ ខែ	១-៥ ឆ្នាំ			
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.៣១០.៤១៩	១.៣១០.៤១៩
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	-	-	-	-	-	៥៥៦.៩២២	៥៥៦.៩២២
ឥណទាន និងបុរេប្រទាន							
ផ្តល់ដល់អតិថិជន							
- ដំណើរការ	៣២០.០០០	១២៥.៦២៥	៤.៨១៤.៣០១	១.១២៦.០៧៧	៦១៩.៥៨៣	-	៧.០០៥.៥៨៦
- មិនដំណើរការ	-	-	-	-	៥៦៦.៧៩៨	-	៥៦៦.៧៩៨
- ការប្រាក់ដែលបានទទួល	-	-	-	-	-	៥៨៩.៧៨២	៥៨៩.៧៨២
- ការប្រាក់ព្យួរទុក	-	-	-	-	-	(៦៤៣.៤២៥)	(៦៤៣.៤២៥)
- សំវិធានធន	-	-	-	-	-	(៥៦២.៩៦៣)	(៥៦២.៩៦៣)
ការវិនិយោគ	-	-	-	-	-	១២.៥០០	១២.៥០០
	<u>៣២០.០០០</u>	<u>១២៥.៦២៥</u>	<u>៤.៨១៤.៣០១</u>	<u>១.១២៦.០៧៧</u>	<u>១.១៨៦.៣៨១</u>	<u>១.២៦៣.២៣៥</u>	<u>៨.៨៣៥.៦១៩</u>

ធនាគារឯកទេសភីអេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ឃ) ហានិភ័យទីផ្សារ (ត)

២០១៥	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	(iii) ហានិភ័យអត្រាការប្រាក់ (ត)		លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
			៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក			
បំណុល							
បញ្ញើពីអតិថិជន						៩៦.៤៧៨	៩៦.៤៧៨
គណនីបំណុល និង ចំណាយបង្គរ	-	-	-	-	-	២០.០០០	២០.០០០
	-	-	-	-	-	១១៦.៤៧៨	១១៦.៤៧៨
គម្លាតរំញោចការប្រាក់	៣២០.០០០	១២៥.៦២៥	៤.៨១៤.៣០១	១.១២៦.០៧៧	១.១៨៦.៣៨១	១.១៤៦.៧៥៧	៨.៧១៩.១៤១
សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	១.២៩៦.០០០	៥០៨.៧៨១	១៩.៤៩៧.៩១៩	៤.៥៦០.៦១២	៤.៨០៤.៨៤៣	៤.៦៤៤.៣៦៦	៣៥.៣១២.៥២១

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

២០ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ក្រុមហ៊ុន មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្របដោយភាព
លំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយក្រុមហ៊ុនក៏មិនមានឧបករណ៍
ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផល
ប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នេះការវិភាគ
រំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរមិនត្រូវបាន
បង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺ ជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសង
ប្រាក់តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការ ដកប្រាក់
របស់អ្នកផ្ញើ ។ ជាលទ្ធផលធ្វើឲ្យខកខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឲ្យម្ចាស់ប្រាក់បញ្ញើនិង
មិនអាចផ្តល់ប្រាក់កម្ចី ។

អ្នកគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យ
បំណុល ។ ការតាមដាន និងការរាយការណ៍ប្រចាំថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោង សម្រាប់កាល
បរិច្ឆេទបន្ទាប់ គឺជាការិយបរិច្ឆេទសំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល ។ អ្នកគ្រប់គ្រង
តាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ ។

ធនាគារឯកទេសភីអេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

២០១៦	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.០១៩០១១	១.០១៩០១១
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	-	-	-	-	-	៦២.៥៣២	៦២.៥៣២
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន							
- ដំណើរការ	២.៤៦៥.៣២៦	២៥៦.៣៣០	១.៤៦៤.១៨៥	៩៩៩.៧០២	១.៥៦៨.៥៧២	-	៦.៧៥៤.១១៥
- មិនដំណើរការ	៥៦៦.៧៩៨	- ១.១៩០.០០០	៨២.៨០៩	៣១៨.៦០៩	- ២.១៥៨.២១៦		
- ការប្រាក់ដែលបានទទួល	-	-	-	-	-	៨០០៧៥៩	៨០០៧៥៩
- ការប្រាក់ព្យួរទុក	-	-	-	-	-	(៧១៥៨៨៧)	(៧១៥៨៨៧)
- សំវិធានធន	-	-	-	-	-	(១.០៧៦.៦៩៣)	(១.០៧៦.៦៩៣)
ការវិនិយោគ						១២.៥០០	១២.៥០០
	<u>៣.០៣២.១២៤</u>	<u>២៥៦.៣៣០</u>	<u>២.៦៥៤.១៨៥</u>	<u>១.០៨៧.៥១១</u>	<u>១.៨៨៧.១៨១</u>	<u>១០២.២២២</u>	<u>៩.០១៤.៥៥៣</u>

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ិ ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

២០១៦	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុល							
បញ្ញើពីអតិថិជន	-	-	-	-	-	៩៨៦៣៧	៩៨៦៣៧
គណនីបំណុល និង ចំណាយបង្គរ	-	-	-	-	-	៣៩.២១៦	៣៩.២១៦
						១៣៧៨៥៣	១៣៧៨៥៣
លម្អៀងសាច់ប្រាក់ងាយ ស្រួលសុទ្ធ	៣.០៣២១២៤	២៥៦៣៣០	២.៦៥៤១៨៥	១.០៨២.៥១១	១.៨៨៧.១៨១	(៣៥.៦៣១)	៨.៨៧៦.៧០០
សមមូលពាន់រៀល (កំណត់សំគាល់ ៥)	១២.២៤០.៦៨៥	១.០៣៤.៨០៤	១០.៧១៤.៩៤៥	៤.៣៧០.០៩៧	៧.៦១៨.៥៥០	(១៤៣.៨៤៣)	៣៥.៨៣៥.២៣៧

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

ធនាគារឯកទេសភី អេច អែស អ៊ិម អ៊ី ចំកាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០១៥	រហូតដល់ ១ខែ	២-៣ ខែ	៤-១២ ខែ	១-៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមាន កាលកំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.៣១០.៤១៩	១.៣១០.៤១៩
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	-	-	-	-	-	៥៥៦.៩២២	៥៥៦.៩២២
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន							
- ដំណើរការ	៣២០.០០០	១២៥៦២៥	៤.៨១៤.៣០១	១.១២៦.០៧៧	៦១៩.៥៨៣	-	៧.០០៥.៥៨៦
- មិនដំណើរការ	-	-	-	-	៥៦៦.៧៩៨	-	៥៦៦.៧៩៨
- ការប្រាក់ដែលបានទទួល	-	-	-	-	-	៥៨៩.៧៨២	៥៨៩.៧៨២
- ការប្រាក់ព្យួរទុក	-	-	-	-	-	(៦៤៣.៤២៥)	(៦៤៣.៤២៥)
- សំវិធានធន	-	-	-	-	-	(៥៦២.៩៦៣)	(៥៦២.៩៦៣)
ការវិនិយោគ						១២.៥០០	១២.៥០០
	<u>៣.២០.០០០</u>	<u>១២៥.៦២៥</u>	<u>៤.៨១៤.៣០១</u>	<u>១.១២៦.០៧៧</u>	<u>១.១៨៦.៣៨១</u>	<u>១.២៦៣.២៣៥</u>	<u>៨.៨៣៥.៦១៩</u>

ធនាគារឯកទេសភីអេច អែស អ៊ិម អ៊ិ ចំណាត់

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

២០១៥	រហូតដល់ ១ខែ ដុល្លារអាមេរិក	២-៣ ខែ ដុល្លារអាមេរិក	៤-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុល							
បញ្ញើពីអតិថិជន	-	-	-	-	-	៩៦.៤៧៨	៩៦.៤៧៨
គណនីបំណុល និង ចំណាយបង្គរ	-	-	-	-	-	២០.០០០	២០.០០០
	-	-	-	-	-	១១៦.៤៧៨	១១៦.៤៧៨
លម្អៀងសាច់ប្រាក់ងាយ ស្រួលសុទ្ធ ៣២០	.០០០	១២៥.៦២៥	៤.៨១៤.៣០១	១.១២៦.០៧៧	១.១៨៦.៣៨១	១.១៤៦.៧៥៧	៨.៧១៩.១៤១
សមមូលពាន់រៀល (កំណត់សំគាល់ ៤)	១.២៩៦.០០០	៥០៨.៧៨១	១៩.៤៩៧.៩១៩	៤.៥៦០.៦១២	៤.៨០៤.៨៤៣	៤.៦៤៤.៣៦៦	៣៥.៣១២.៥២១

២០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(ច) ការគ្រប់គ្រងដើមទុន

(i) បទបញ្ញត្តិដើមទុន

វត្ថុវិស័យរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្មនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវគ្រប់ស្ថាប័នធនាគារឲ្យបំពេញនូវ ័) តម្រូវការដើមទុនចុះបញ្ជីអប្បបរមា និង

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

២១. តម្លៃសមស្របនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន ។ ដោយសារមិនមានតម្លៃទីផ្សារដែលអាចបញ្ជាក់បាន ហើយតម្លៃទីផ្សារមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយភាគធំរបស់ធនាគារ ។ តម្លៃសមស្រប មិនត្រូវបានបង្ហាញឡើយ ។ យោងតមិរបស់គ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុល រួមបញ្ចូលក្នុងរបាយការណ៍ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្រប ។

២២. ព្រឹត្តិការណ៍បន្ទាប់ពីការបរិច្ឆេទនៃការរាយការណ៍

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញនូវប្រកាសលេខ ធ៧ -០១៧-១០៩ប្រ-ក ស្តីពីការកំណត់ពិធានអត្រាការប្រាក់ឥណទាន ដោយតម្រូវឲ្យគ្រឹះស្ថានត្រូវកំណត់ អត្រាការប្រាក់ ឥណទានមិនឲ្យលើសពី១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំសម្រាប់គ្រប់ឥណទាននៃឥណទាន ។ ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចំពោះកិច្ចសន្យាឥណទានថ្មីទាំងឥណទានរៀបចំឡើងវិញ និងបុរេហិរញ្ញប្បទាន ដោយមានចុះហត្ថលេខា និង/ឬស្នាមផ្តិតមេដៃ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៧ ។